

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

របាយការណ៍ហិរញ្ញវត្ថុ
សង្ខេបចន្លោះពេលសម្រាប់ដំណាច់ការិយបរិច្ឆេទ
៣ខែ និង ៦ខែ ដែលបានបញ្ចប់
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥
និង
របាយការណ៍របស់សវនករឯករាជ្យ
ស្តីពីការត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ
សង្ខេបចន្លោះពេល

ព័ត៌មានអំពីក្រុមហ៊ុន

ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

លេខចុះបញ្ជីពាណិជ្ជកម្ម ០០០១២៨២៩

ទីស្នាក់ការចុះបញ្ជី អគារលេខ ៦៦៦B ផ្លូវលេខ ២៧១
សង្កាត់បឹងទំពុនទី២
ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា

ភាគទុនិក LOLC Asia Private Limited
TPC-ESOP Co., Ltd.

ក្រុមប្រឹក្សាភិបាល លោក Brindley Chrisantha Gajanayake de Zylva ប្រធានក្រុមប្រឹក្សាភិបាល
លោក Indrajith Wijesiriwardana សមាជិក
លោក Chitral Nalin Wijesinha សមាជិក
លោក Dulip Rasika Samaraweera សមាជិក
លោក Francisco Kankanamalage Conrad Prasad Nirosh Dias សមាជិក

គណៈកម្មាធិការប្រតិបត្តិ លោក សុខ រឿន ប្រធាននាយកប្រតិបត្តិ
លោក សុខ សុផល អនុប្រធាននាយកប្រតិបត្តិ/ប្រធាននាយកហិរញ្ញវត្ថុ
លោក ដាំប៊ូដេ ខូលីប៊ូសាន ប្រធាននាយកបច្ចេកវិទ្យាព័ត៌មាន
អ្នកស្រី ស្វ័យ សុខីណា ប្រធាននាយិកាគ្រប់គ្រងហានិភ័យ
លោក ភីរេក ហេវាអែមប៊ីភីទីយ៉ា ចាន់ណាកា ប្រធាននាយកបណ្តាញចែកចាយ
អ្នកស្រី ឈាង កញ្ញា ប្រធាននាយិកាប្រាក់បញ្ញើ
អ្នកស្រី ឡេង ថារី នាយិកានាយកដ្ឋានធនធានមនុស្ស
អ្នកស្រី កែវ តារាទី នាយិកានាយកដ្ឋានហិរញ្ញវត្ថុ
អ្នកស្រី ទ្រី សូឡា នាយិកានាយកដ្ឋានវត្ថុធាតុ
លោក ប៊ុន បែលឡា នាយកនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
លោក តេង ភាព នាយកនាយកដ្ឋានសវនកម្មផ្ទៃក្នុង
លោក ម៉ែន សំបូរ នាយកនាយកដ្ឋានច្បាប់និងប្រតិបត្តិតាម
(តែងតាំងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥)
អ្នកស្រី អ៊ុន ស្រីវត្ថុ នាយិកានាយកដ្ឋានសេវាឌីជីថល
លោក គង់ កុសល នាយកនាយកដ្ឋានអាជីវកម្ម (តែងតាំងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥)
លោក ចាន់ សារឿង នាយកនាយកដ្ឋានអាជីវកម្ម (លាលែងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥)
លោក មុត ពិសី នាយកនាយកដ្ឋានស្តារអាជីវកម្មអតិថិជន
(តែងតាំងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥)
អ្នកស្រី ឃ្លាំង សុវណ្ណា នាយកនាយកដ្ឋានរដ្ឋបាល និងធុរកិច្ច
(តែងតាំងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥)
លោក ទុន កង នាយករងនាយកដ្ឋានឥណទាន

សវនករ ខេភីអឹមជឺ ខេមបូឌា

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

មាតិកា

	ទំព័រ
សេចក្តីបញ្ជាក់របស់ក្រុមប្រឹក្សាភិបាល	១
របាយការណ៍របស់សវនករឯករាជ្យស្តីពីការត្រួតពិនិត្យលើ របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល	២ – ៣
របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល៖	
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល	៤
របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេល	៥ – ៦
របាយការណ៍ស្តីពីបម្រែបម្រួលមូលធនសង្ខេបចន្លោះពេល	៧
របាយការណ៍លំហូរទឹកប្រាក់សង្ខេបចន្លោះពេល	៨
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល	៩ – ៤៧



អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី
LOLC (Cambodia) Plc.

សេចក្តីបញ្ជាក់របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានសេចក្តីសោមនស្ស សូមបង្ហាញនូវរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី (ហៅកាត់ថា “ក្រុមហ៊ុន”) សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល នៅក្នុងការិយបរិច្ឆេទ និងនាកាលបរិច្ឆេទនៃរបាយការណ៍នេះរួមមាន៖

១	លោក Brindley Chrishantha Gajanayake de Zylva	ប្រធានក្រុមប្រឹក្សាភិបាល
២	លោក Indrajith Wijesiriwardana	អភិបាល
៣	លោក Chitral Nalin Wijesinha	សមាជិក
៤	លោក Dulip Rasika Samaraweera	សមាជិក
៥	លោក Francisco Kankanamalage Conrad Prasad Nirosh Dias	សមាជិក

តាមមតិរបស់ក្រុមប្រឹក្សាភិបាល របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើង រាល់ទិដ្ឋភាពជាសាធុរ នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ បម្រែបម្រួលមូលធន និងលំហូរទឹកប្រាក់របស់ក្រុមហ៊ុន សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់ដោយអនុលោមទៅតាមស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជា លេខ ៣៨ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល”។

តំណាងឲ្យក្រុមប្រឹក្សាភិបាល៖



លោក Brindley Chrishantha Gajanayake de Zylva

ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ២០២៥



KPMG Cambodia Ltd
 GIA Tower, Sopheak Mongkul Street, Phum 14
 Sangkat Tonle Bassac, Khan Chamkar Mon
 Phnom Penh, Cambodia
 +855 (17) 666 537 / +855 (81) 533 999 | kpmg.com.kh

របាយការណ៍របស់សវនករឯករាជ្យស្តីពីការត្រួតពិនិត្យលើ របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

ជូនចំពោះភាគទុនិករបស់
 អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

សេចក្តីផ្តើម

យើងខ្ញុំបានធ្វើការត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដែលបានភ្ជាប់មកជាមួយរបស់ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី (ហៅកាត់ថា “ក្រុមហ៊ុន”) ដូចបានបង្ហាញនៅទំព័រទី៤ ដល់ទី៤៧ (ដែលហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល”) ដែលរួមមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេល សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ បម្រែបម្រួលមូលធន និងលំហូរទឹកប្រាក់ សម្រាប់ដំណាច់ការិយបរិច្ឆេទ៦ខែដែលបានបញ្ចប់ និងកំណត់សម្គាល់ពន្យល់ផ្សេងៗទៀតទៅលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល។

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលដោយអនុលោមតាមស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជា ៣៤ “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល”។ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺផ្តល់ការសន្និដ្ឋានលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលដោយផ្អែកលើការធ្វើការត្រួតពិនិត្យរបស់យើងខ្ញុំ។

វិសាលភាពនៃការត្រួតពិនិត្យ

យើងខ្ញុំ បានធ្វើការត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដោយអនុលោមទៅតាមស្តង់ដាអន្តរជាតិនៃកម្ពុជា សម្រាប់កិច្ចការងារត្រួតពិនិត្យលេខ ២៤១០ ស្តីពី “ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេល ដែលអនុវត្តដោយសវនករឯករាជ្យរបស់ក្រុមហ៊ុន”។ ការត្រួតពិនិត្យ លើព័ត៌មានហិរញ្ញវត្ថុចន្លោះពេល រួមមានការសាកសួរព័ត៌មានជាពិសេសសាកសួរបុគ្គលដែលមានភារៈទទួលខុសត្រូវលើបញ្ហាគណនេយ្យ និងហិរញ្ញវត្ថុ ហើយធ្វើការវិភាគ និងអនុវត្តនូវនីតិវិធីត្រួតពិនិត្យផ្សេងៗ។ ការត្រួតពិនិត្យ មានវិសាលភាពតូចជាងការធ្វើសវនកម្ម ដែលអនុលោមតាមស្តង់ដាសវនកម្មអន្តរជាតិនៃកម្ពុជា ហេតុដូច្នេះ ការត្រួតពិនិត្យមិនអាចឲ្យយើងខ្ញុំ ផ្តល់នូវអំណះអំណាងថាយើងខ្ញុំបានដឹងនូវរាល់បញ្ហាជាសារវន្តទាំងឡាយ ដែលអាចនឹងត្រូវបានរកឃើញក្នុងពេលធ្វើសវនកម្មនោះឡើយ។ ហេតុដូច្នេះយើងខ្ញុំ មិនបញ្ចេញមតិសវនកម្មនោះទេ។



សេចក្តីសន្និដ្ឋាន

ផ្អែកលើការត្រួតពិនិត្យរបស់យើងខ្ញុំ ពុំមានបញ្ហាណាមួយដែលបានទាញចំណាប់អារម្មណ៍យើងខ្ញុំ ដែលបណ្តាលឲ្យយើងខ្ញុំជឿថា របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលដែលបានភ្ជាប់មកជាមួយ មិនត្រូវបានរៀបចំជាសាវត្សស្របតាមស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជា ៣៨ “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល”នោះឡើយ។

តំណាងក្រុមហ៊ុន **ខេត្តីអ៊ីមជ្វី ខេមបូឌា**

ហ្វេក ឆាន

Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

	កំណត់ សម្គាល់	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
ប្រាក់បញ្ញើ					
សាច់ប្រាក់ក្នុងដៃ		៩៨.២៤០.៤៥៩	១០៨.០២១.៣៩០	២៣.៥០១.៣៦១	២៦.៨៣៧.៦១២
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅ ធនាគារជាតិនៃកម្ពុជា		២២១.៨៩៧.០២៥	២២១.៧១៤.៣៧៩	៥៥.៣៣៥.៩១៦	៥៥.០៨៤.៣១៨
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានា		៥៧៦.៦២២.៥០៧	៥៥៦.៧៧៤.១៤៧	១៤៣.៧៩៦.១៣៦	១៣៨.៣២៨.៩៨១
កាធីនិយោគលើមូលបត្រតាមរំលស់ថ្លៃដើម	៦	៣.៣៣១.៩៣៧	៣.៣៣៩.៩៦០	៨៣០.៩០៧	៨២៩.៨០៤
កាធីនិយោគក្នុងក្រុមហ៊ុនសមាគម	៧	៤.០១០.០០០	-	១.០០០.០០០	-
ទ្រព្យសកម្មហិរញ្ញវត្ថុតាមតម្លៃសមស្រប ក្នុងលទ្ធផលលម្អិតផ្សេងៗ		៦០.១៥០	៦០.៣៧៥	១៥.០០០	១៥.០០០
ឥណទាន និងបុរេប្រទានតាមរំលស់ថ្លៃដើម	៨	៥.០២២.៤៥៨.៩៣៣	៥.១៣៥.៩៧០.៩៩២	១.២៥២.៤៨៣.៥២៤	១.២៧៦.០១៧.៦៣៨
ប្រាក់តម្កល់តាមច្បាប់នៅធនាគារជាតិនៃកម្ពុជា	៩	៣៤០.២៧២.១៦១	៣៣៩.៨៦៨.៣៩០	៨៤.៨៥៥.៩០០	៨៤.៨៣៩.៣៥២
ទ្រព្យនិងបរិក្ខារ	១០	៨.៨៦៨.៧៥៦	៩.៦២៤.៥៤៥	២.២១១.៦៦០	២.៣៩១.១៩២
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	១១	៣១.២៧២.៣៧៤	៣០.៦៤០.៦៥៩	៧.៧៩៨.៥៩៧	៧.៦១២.៥៨៦
ទ្រព្យសកម្មអរូបី	១២	១១.១៥៤.០៧៥	១១.៨១៤.២០៥	២.៧៨១.៥៦៥	២.៩៣៥.២០៦
ពន្ធពន្យារជាទ្រព្យសកម្ម		២៣.៨៧៩.៩៩៩	២៣.៤៤៣.៧០៧	៥.៩៥៥.១១២	៥.៨៤៩.៣៦៨
ទ្រព្យសកម្មផ្សេងៗ		២៣.១៣៧.៧២៣	២០.៧៨៧.៨៧៦	៥.៧៧០.០០៦	៥.១៦៤.៦៩០
ប្រាក់បញ្ញើសរុប		៦.៣៦១.២០៦.០៩៩	៦.៤៦២.១៦០.៦២៥	១.៥៨៦.៣៣៥.៦៨៤	១.៦០៥.៥០៥.៧៤៧
បំណុលនិយ័ត					
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារនិង គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១៣	៣១៥.៣៨១.៥៨៧	៣៣៦.៩៥៦.៦៨៩	៧៨.៦៤៨.៧៧៥	៨៣.៧១៥.៩៤៨
ប្រាក់បញ្ញើរបស់អតិថិជន	១៤	៣.៧៨១.៧៣៦.៤៩៦	៣.៦៩៣.៥៩៣.៧៧៧	៩៥៣.០៧៦.៤៣៣	៩១៧.៦៦៣.០៤៣
ប្រាក់កម្ចី	១៥	៤០៥.៣៦២.២៨២	៥៩២.៤៧៨.៩១៦	១០១.០៨៧.៨៥១	១៤៧.១៩៩.៧៣១
អនុបំណុល	១៦	១៥៦.៦៥០.៥០៤	១៧៨.៩៧៨.២៧៧	៣៩.០៦៤.៩៦៤	៤៤.៥៦៦.៦៥៣
បំណុលកតិសន្យា	១៧	២៩.៦១៧.០៣៥	២៨.៨៥៩.៧៦៥	៧.៣៨៥.៧៩៤	៧.១៧០.១២៨
បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ		៩.៥០៣.១៨៨	២៨.១១៦.៣៨៨	២.៣៦៩.៨៧២	៦.៩៨៥.៤៣១
អត្ថប្រយោជន៍បុគ្គលិក		១.៦៣១.៣៨៨	១.៨២៦.៦៥២	៤០៦.៨៣០	៤៥៣.៨២៧
បំណុលផ្សេងៗ		២៩.៨៥៥.៦៤៨	៣៧.៣៤៣.៨៣២	៧.៤៥៥.២៩៧	៩.២៧៧.៩៧០
បំណុលសរុប		៤.៧២៩.៧៣៨.១២៨	៤.៨៩៨.១៥៤.២៣៦	១.១៧៩.៤៨៥.៨១៦	១.២១៦.៩៣២.៧៣១
មូលធន					
ដើមទុន	១៧	៤២៤.៣៧៧.៤០០	៤២៤.៣៧៧.៤០០	១០៣.៩៦៩.២១៨	១០៣.៩៦៩.២១៨
ប្រាក់ចំណេញរក្សាទុក		៥៥១.២៣៨.២២៥	៥៧៨.៤០៩.៧៣៧	១៣៤.៨៣៤.០២៦	១៤១.៦១៤.១៥៧
ទុនបម្រុងទូទៅ		៣៨០.៤១៥.១១៦	៣៨០.៤១៥.១១៦	៩៣.៧៦៨.៩៥១	៩៣.៧៦៨.៩៥១
ទុនបម្រុងតាមបទប្បញ្ញត្តិ		៨៣.៧៦៨.៨០២	៤៩.១៩២.៧០៨	២០.៧៦១.៥៧៤	១២.១៣៩.១០៧
ទុនបម្រុងផ្សេងៗ	១៨	១៩១.៦៦៨.៤២៨	១៣១.៦១១.៤២៨	៤៧.៦៥៦.៥៩៩	៣២.៦៧៩.៧៩១
ទុនបម្រុងពីការប្តូរប័យប័ណ្ណ		-	-	៥.៨៥៩.៥០០	៤.៤០១.៧៩២
មូលធនសរុប		១.៦៣១.៤៦៧.៨៧១	១.៥៦៤.០០៦.៣៨៩	៤០៦.៨៨៥.៨៦៨	៣៨៨.៥៧៣.០១៦
បំណុលនិយ័តសរុប		៦.៣៦១.២០៦.០៩៩	៦.៤៦២.១៦០.៦២៥	១.៥៨៦.៣៣៥.៦៨៤	១.៦០៥.៥០៥.៧៤៧

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ។

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលស្តីពីការងារសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

		ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់				ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់			
	កំណត់សម្គាល់	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
ចំណូលការប្រាក់	១៩	២១៩.៣៥៥.១៦៣	២២១.៥៥៨.៤៥៣	៥៤.៧៧០.៣២៨	៥៤.៣០៣.៥៨២	៤៤៥.៣៦៥.៧៥០	៤៣៨.៥១៤.៦១៣	១១១.០៣៦.០៨៨	១០៧.៦១០.៩៤៨
ចំណាយការប្រាក់	១៩	(៧៤.៤៩២.៤៥៨)	(៩០.១៨០.៦២០)	(១៨.៥៩៩.៨៦៥)	(២២.១០៣.០៩៣)	(១៥៤.២៣០.៩៥៦)	(១៨១.៩២៥.៧៣២)	(៣៨.៤៥១.៩៩៦)	(៤៤.៦៤៤.៣៥១)
ចំណូលការប្រាក់សុទ្ធ	១៩	១៤៤.៨៦២.៧០៥	១៣១.៣៧៧.៨៣៣	៣៦.១៧០.៤៦៣	៣២.២០០.៤៨៩	២៩១.១៣៤.៧៩៤	២៥៦.៥៨៨.៨៨១	៧២.៥៨៤.០៩២	៦២.៩៦៦.៥៩៧
ចំណូលកម្រៃជើងសារ		៤៦៧២.៩៩៦	៤.២៦៤.៧៧៣	១.១៦៦.៧៩១	១.០៨៥.២៨៨	៩០២៦.៩៣០	៩.២៤០.១៨៩	២.២៥០.៥៤៤	២.២៦៧.៥៣១
ចំណាយកម្រៃជើងសារ		(១១០.៦២១)	(១៧១.៤៩១)	(២៧.៦២១)	(៥២.០៣២)	(៣០៦.៧១៧)	(៣២១.២៦៤)	(៧៦.៤៦៩)	(៧៨.៨៣៨)
ចំណូលសុទ្ធពីកម្រៃជើងសារ និងប្រាក់កម្រៃ		៤.៥៦២.៣៧៥	៤.០៩៣.២៨២	១.១៣៩.១៧០	១.០៣៣.២៥៦	៥.៦២០.២១៣	៥.៩១៨.៩២៥	២.១៧៤.០៧៥	២.១៨៨.៦៩៣
ចំណូលប្រតិបត្តិការផ្សេងៗ		២.៨៥៨.៣៣៩	២.២៦៧.៧៣០	៧១៣.៦៩៣	៥៥៥.៨១៦	៦.១៦៧.៣៧២	៣.៨៥៨.៨៩៩	១.៥៣៧.៦១៥	៩៤៦.៩៦៩
ចំណេញ/(ខាត) ផ្សេងៗ – សុទ្ធ		៣.១៧០.២២៨	៤០៦.២៤៧	៧៩១.៥៦៧	៩៩៥.៨៦៦	២.៨៦០.៦៨៥	(៧.៣៨១.៤២១)	៧២០.៩៣៩	(១.៨០១.៦៧៤)
ខាតពីឱនភាពនៃតម្លៃលើឥណទាន	២០	(៣៣.២៩២.៨៦៦)	(៥០.៣៣៨.០៣២)	(៨.៣១២.៨២៥)	(១២.៣៣៧.៧៥៣)	(១០៩.៥០៩.៦៧១)	(៨០.៦៣៧.០៦៩)	(២៧.៣០២.៣៣៦)	(១៩.៧៨៨.២៣៨)
ខាតសុទ្ធពីការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុរស់ដែលតាមរយៈថ្លៃដើម		(១០.៩៤៥.០១០)	(១១.០១១.០៧៤)	(២.៧៣២.៨៣៦)	(២.៦៩៨.៧៩៤)	(៨.៦៨៧.២៤៩)	(៨.៧៣១.២៥៦)	(២.១៦៥.៨៥៦)	(២.១៤២.៦៤០)
ខាតពីប្រតិបត្តិការផ្សេងៗសុទ្ធ		(៣៤.២០៨.៣១៤)	(៥៨.៦៧៥.២៣៤)	(៩.៥៤៤.៤០១)	(១៥.៣៣០.៦៨២)	(១១៨.១៩៦.៩២៥)	(៩៨.៤៦៩.៥៤១)	(២៧.៥៦៨.២៤៧)	(២៤.៧៧៥.៥៨២)
ចំណាយបុគ្គលិក	២១	(៣៩.៧០២.៩៦២)	(៣១.៧០៧.២៧៩)	(៩.៩១៣.៣៤៩)	(៧.៧៧១.៣៩២)	(៧៥.៨៣៤.១៦៤)	(៧០.៧៥៦.៦២៧)	(១៨.៩០៦.៥៤៨)	(១៧.៣៦៣.៥៨៩)
ចំណាយរំលស់		(៣.៦០៤.៧៩៤)	(៣.៧៣៩.០៧៤)	(៩០០.០៧៣)	(៩១៦.៤៤១)	(៧.១៩៩.១៤៧)	(៧.៧១៣.១៩០)	(១.៩៩២.៨៥១)	(១.៨៩២.៨០៧)
ចំណាយប្រតិបត្តិការផ្សេងៗ		(១៣.៤១១.៣០៥)	(១៣.៣៨២.០០១)	(៣.៣៨៨.៦៤០)	(៣.២៧៩.៩០២)	(២៦.៧១៣.៣៩៦)	(២៨.៤៣១.៣៦៧)	(៦.៦៦០.០៣៤)	(៦.៩៧៧.០២៣)
ប្រាក់ចំណេញមុនពន្ធលើប្រាក់ចំណេញ		៥៤.៨៩៦.៧០៦	២៧.៩៦៧.៥២៤	១៣.៦០៧.១៧០	៦.៨៥៥.៧៨៥	៨០.៩៧០.៤៣៧	៦៥.៧៥៥.៣៧៥	២០.១៨៧.០៩៦	១៦.១៣៦.២៨៨
ចំណាយពន្ធលើប្រាក់ចំណេញ	២២	(៩.១៨៣.៩៦៦)	(៥.១៧៩.១៨៤)	(២.២៩៣.១២៥)	(១.២៦៩.៤០៨)	(១៣.៥០៨.៨៥៥)	(១៤.២៩៤.៦៩១)	(៣.៣៦៧.៩៥២)	(៣.៥០៧.៩០០)
ប្រាក់ចំណេញសម្រាប់ការិយបរិច្ឆេទ		៤៥.៧១២.៧៤០	២២.៧៨៨.៣៤០	១១.៣១៤.០៤៥	៥.៥៨៦.៣៧៧	៦៧.៤៦១.៥៨២	៥១.៤៦០.៦៨៤	១៦.៨១៩.១៤៤	១២.៦២៨.៣៨៨

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

	ដំណាច់ការិយបរិច្ឆេទ៣ខែដែលបានបញ្ចប់				ដំណាច់ការិយបរិច្ឆេទ៦ខែដែលបានបញ្ចប់			
	ថ្ងៃទី៣០ខែមិថុនា	ថ្ងៃទី៣០ខែមិថុនា	ថ្ងៃទី៣០ខែមិថុនា	ថ្ងៃទី៣០ខែមិថុនា	ថ្ងៃទី៣០ខែមិថុនា	ថ្ងៃទី៣០ខែមិថុនា	ថ្ងៃទី៣០ខែមិថុនា	ថ្ងៃទី៣០ខែមិថុនា
	កំណត់ សម្គាល់	ឆ្នាំ២០២៥ ពាន់រៀល	ឆ្នាំ២០២៤ ពាន់រៀល	ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ឆ្នាំ២០២៥ ពាន់រៀល	ឆ្នាំ២០២៤ ពាន់រៀល	ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
លទ្ធផលលម្អិតផ្សេងៗ៖								
ធាតុដែលនឹងមិនត្រូវបានចាត់ថ្នាក់ឡើងវិញ នៅក្នុងចំណេញ ឬខាត								
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(៩៩៤.៣០៨)	(៦.០៩២.២៣១)	-	-	១.៤៥៧.៧០៨	(២.១៦១.៥៤៩)
លទ្ធផលលម្អិតផ្សេងៗសម្រាប់ការិយបរិច្ឆេទដកពន្ធរួច	-	-	(៩៩៤.៣០៨)	(៦.០៩២.២៣១)	-	-	១.៤៥៧.៧០៨	(២.១៦១.៥៤៩)
លទ្ធផលលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ		៤៥.៣១២.៧៤០	២២.៧៨៨.៣៤០	១០.៣១៩.៧៣៧	(៥០៦.៨៥៤)	៦៧.៤៦១.៥៨២	៥១.៤៦០.៦៨៤	១៨.២៧៦.៨៥២
ប្រាក់ចំណេញសុទ្ធត្រូវបែងចែកជូន៖								
ភាគទុនិករបស់ក្រុមហ៊ុន		៤៥.៣១២.៧៤០	២២.៧៨៨.៣៤០	១១.៣១៩.៧៣៧	៥.៥៨៥.៣៧៧	៦៧.៤៦១.៥៨២	៥១.៤៦០.៦៨៤	១២.៦២៨.៣៨៨
លទ្ធផលលម្អិតសរុបត្រូវបែងចែកជូន៖								
ភាគទុនិករបស់ក្រុមហ៊ុន		៤៥.៣១២.៧៤០	២២.៧៨៨.៣៤០	១០.៣១៩.៧៣៧	(៥០៦.៨៥៤)	៦៧.៤៦១.៥៨២	៥១.៤៦០.៦៨៤	១៨.២៧៦.៨៥២

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ។

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

របាយការណ៍ស្តីពីបម្រែបម្រួលមូលធនសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

	ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន												
	ដើមទុន ពាន់រៀល	ប្រាក់ចំណេញរក្សាទុក ពាន់រៀល	ទុនបម្រុងទូទៅ ពាន់រៀល	ទុនបម្រុងតាមបទប្បញ្ញត្តិ ពាន់រៀល	ទុនបម្រុងផ្សេងៗ ពាន់រៀល	សរុប ពាន់រៀល	ដើមទុន ប្រាក់ចំណេញរក្សាទុក			ទុនបម្រុង		ទុនបម្រុងពី	
							ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ទុនបម្រុងទូទៅ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	តាមបទប្បញ្ញត្តិ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ទុនបម្រុងផ្សេងៗ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ការប្តូររូបិយប័ណ្ណ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	សរុប ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	៤២៤.៣៧៧.៤០០	៦២៣.២០៣.២៥០	៣៨០.៤១៥.១១៦	២១.៩៣៨.០៤០	៥.១២៤.៦៤១	១.៤៥៥.០៥៨.៤៤៧	១០៣.៩៦៩.២១៨	១៥៣.០៤៨.៨៣០	៩៣.៧៦៨.៩៥១	៥.៣៦៧.៧៦១	១.២៥៤.៥០២	(១.២១៣.៨០៤)	៣៥៦.១៩៥.៤៥៨
ចំណេញសម្រាប់ការិយបរិច្ឆេទ	-	៥១.៤៦០.៦៨៤	-	-	-	៥១.៤៦០.៦៨៤	-	១២.៦២៨.៣៨៨	-	-	-	-	១២.៦២៨.៣៨៨
លទ្ធផលលម្អិតផ្សេងៗ –													
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	-	(២.១៦១.៥៤៩)	(២.១៦១.៥៤៩)
លទ្ធផលលម្អិតសរុបក្នុងការិយបរិច្ឆេទ	-	៥១.៤៦០.៦៨៤	-	-	-	៥១.៤៦០.៦៨៤	-	១២.៦២៨.៣៨៨	-	-	-	(២.១៦១.៥៤៩)	១០.៤៦៦.៨៣៩
ភាគលាភបានបង់	-	(៥៣.៨៩៥.៩៣០)	-	-	-	(៥៣.៨៩៥.៩៣០)	-	(១៣.២២៥.៩៩៥)	-	-	-	-	(១៣.២២៥.៩៩៥)
ការផ្ទេរពីទុនបម្រុងតាមបទប្បញ្ញត្តិ													
ទៅប្រាក់ចំណេញរក្សាទុក		២១.៩៣៨.០៤០	-	(២១.៩៣៨.០៤០)	-	-	-	៥.៣៦៧.៧៦១	-	(៥.៣៦៧.៧៦១)	-	-	-
ការផ្ទេរពីប្រាក់ចំណេញរក្សាទុក													
ទៅទុនបម្រុងផ្សេងៗ	-	(១២៦.៤៨៦.៧៨៧)	-	-	១២៦.៤៨៦.៧៨៧	-	-	(៣០.៧៧៥.៣៧៤)	-	-	៣០.៧៧៥.៣៧៤	-	-
	-	(១៥៨.៨៤៤.៦៧៧)	-	(២១.៩៣៨.០៤០)	១២៦.៤៨៦.៧៨៧	(៥៣.៨៩៥.៩៣០)	-	(៣៨.៨៣៣.៦០៨)	-	(៥.៣៦៧.៧៦១)	៣០.៧៧៥.៣៧៤	-	(១៣.២២៥.៩៩៥)
នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	៤២៤.៣៧៧.៤០០	៥១៦.២១៩.២៥៧	៣៨០.៤១៥.១១៦	-	១៣១.៦១១.៤២៨	១.៤៥៥.៦២៣.២០១	១០៣.៩៦៩.២១៨	១២៧.០៤៣.៦១០	៩៣.៧៦៨.៩៥១	-	៣២.០២៩.៨៧៦	(៣.៣៧៥.៣៥៣)	៣៥៣.៤៣៦.៣០២
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	៤២៤.៣៧៧.៤០០	៥៧៨.៨០៩.៧៣៧	៣៨០.៤១៥.១១៦	៤៩.១៩២.៧០៨	១៣១.៦១១.៤២៨	១.៥៦៤.០០៦.៣៨៩	១០៣.៩៦៩.២១៨	១៤១.៦១៤.១៥៧	៩៣.៧៦៨.៩៥១	១២.១៣៩.១០៧	៣២.៦៧៩.៧៩១	៤.៤០១.៧៩២	៣៨៨.៥៧៣.០១៦
ចំណេញសម្រាប់ការិយបរិច្ឆេទ	-	៦៧.៤៦១.៥៨២	-	-	-	៦៧.៤៦១.៥៨២	-	១៦.៨១៩.១៤៤	-	-	-	-	១៦.៨១៩.១៤៤
លទ្ធផលលម្អិតផ្សេងៗ –													
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	-	១.៤៥៧.៧០៨	១.៤៥៧.៧០៨
លទ្ធផលលម្អិតសរុបក្នុងការិយបរិច្ឆេទ	-	៦៧.៤៦១.៥៨២	-	-	-	៦៧.៤៦១.៥៨២	-	១៦.៨១៩.១៤៤	-	-	-	១.៤៥៧.៧០៨	១៨.២៧៦.៨៥២
ការផ្ទេរពីប្រាក់ចំណេញរក្សាទុក													
ទៅទុនបម្រុងតាមបទប្បញ្ញត្តិ	-	(៣៤.៥៧៦.០៩៤)	-	៣៤.៥៧៦.០៩៤	-	-	-	(៨.៦២២.៤៦៧)	-	៨.៦២២.៤៦៧	-	-	-
ការផ្ទេរពីប្រាក់ចំណេញរក្សាទុក													
ទៅទុនបម្រុងផ្សេងៗ	-	(៦០.០៥៧.០០០)	-	-	៦០.០៥៧.០០០	-	-	(១៤.៩៧៦.៨០៨)	-	-	១៤.៩៧៦.៨០៨	-	-
	-	(៩៤.៦៣៣.០៩៤)	-	៣៤.៥៧៦.០៩៤	៦០.០៥៧.០០០	-	-	(២៣.៥៩៩.២៧៥)	-	៨.៦២២.៤៦៧	១៤.៩៧៦.៨០៨	-	-
នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	៤២៤.៣៧៧.៤០០	៥៥១.២៣៨.២២៥	៣៨០.៤១៥.១១៦	៨៣.៧៦៨.៨០២	១៩១.៦៦៨.៤២៨	១.៦៣១.៤៦៧.៩៧១	១០៣.៩៦៩.២១៨	១៣៤.៨៣៤.០២៦	៩៣.៧៦៨.៩៥១	២០.៧៦១.៥៧៤	៤៧.៦៥៦.៥៩៩	៥.៨៥៩.៥០០	៤០៦.៨៤៩.៨៦៨

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន។

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

របាយការណ៍លំហូរទឹកប្រាក់សង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

ដំណាច់ការិយបរិច្ឆេទ៦ខែដែលបានបញ្ចប់					
	កំណត់សម្គាល់	ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៤ ដុល្លារអាមេរិក
(កំណត់សម្គាល់ ២(ខ)) (កំណត់សម្គាល់ ២(ខ))					
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ					
សាច់ប្រាក់ប្រើប្រាស់ក្នុងប្រតិបត្តិការ	២៣	(២.៥១៩.៨០១)	(៤.៤០៦.៣៤៨)	(៦២៨.២២១)	(២.០៦២.៩០៩)
ការប្រាក់បានទទួល		៤១៣.៥២៧.១៨២	៤២៧.២១៤.៥៩២	១០៣.០៩៨.២៧៥	១០៤.៨៣៧.៩៣៧
ការប្រាក់បានបង់		(១៥១.៦១៩.៣៦២)	(១៧៦.២៨៣.៣៧០)	(៣៧.៨០០.៨៨៨)	(៤៣.២៥៩.៧២៣)
ពន្ធលើប្រាក់ចំណូលបានបង់		(៣២.៤៥៨.៣១៧)	(៥៤.១៩១.៤៥៨)	(៨.០៩២.៣២៥)	(១៣.២៩៨.៥១៧)
អត្ថប្រយោជន៍និយោជិតបានបង់		(៤០១.០៤៧)	(៤.៣៧៧.៣៦០)	(១.០០០.៧៦០)	(១.០៧៤.១៩៩)
សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាពប្រតិបត្តិការ		២២២.៩១៥.៦៥៥	១៨៣.៩៨៦.០៥៦	៥៥.៥៨៦.០៨១	៤៥.១៤២.៥៨៩
លំហូរទឹកប្រាក់បានពីសកម្មភាពវិនិយោគ					
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារជាតិ					
នៃកម្ពុជា - កាលស្ថានលើសពីបីខែ		២៣.៦០០.៣៨៩	(១.៦៥៥.៥៤៩)	៥.៨៨៣.៩១៦	(៤០៦.២៧០)
ការវិនិយោគក្នុងក្រុមហ៊ុនសមាគម		(៤.០០០.០០០)	-	(៩៩៧.២៥៨)	-
ការទិញទ្រព្យវិនិយោគមូលបត្រតាមរំលស់ថ្លៃដើម		-	(៣.៣៤៦.២១៣)	-	(៨២១.១៥៧)
ការទិញទ្រព្យនិងបរិក្ខារ	១០	(១.៨២៤.៩៧០)	(១.៩៨៨.០១២)	(៤៥៤.៩៩១)	(៤៧៨.០៤០)
ការទិញទ្រព្យសកម្មអរូបី	១២	(២៤០.៨៣៣)	(៣.៤៥៨.៦៧៨)	(៦០.០៤៣)	(៨៨៨.៧៥៥)
សាច់ប្រាក់បានពីការលក់ទ្រព្យនិងបរិក្ខារ		៥៨.៧៤៨	១៩២.៩៥៣	១៤.៦៤៩	៤៧.៣៥០
សាច់ប្រាក់សុទ្ធទទួលបានពី(ប្រើប្រាស់ក្នុង)សកម្មភាពវិនិយោគ		១៧.៥៩៣.៣៤៤	(១០.២១៥.៤៩៩)	៤.៣៨៦.២៧៣	(២.៥០៦.៨៧២)
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី		៦០.១១០.០០០	១២.០០០.០០០	១៤.៩៨៦.២៨៨	២.៩៤៤.៧៨៥
ការទូទាត់សងប្រាក់កម្ចី		(២៥៥.១០៩.៤៧៣)	(២០៨.៩៦៨.៣២៩)	(៦១.១០៩.៣១៨)	(៥១.២៨០.៥៧២)
ការទូទាត់សងអនុបំណុល		(២១.៦៣២.៦០០)	(២២.០៤៩.០០០)	(៥.៣៩៣.៣១៨)	(៥.៩១០.៧៩៨)
ការទូទាត់ចំណាយប្រតិបត្តិការលើប្រាក់កម្ចីនិងអនុបំណុល		-	(១២០.០០០)	-	(២៩.៤៤៨)
ភាគលាភបានបង់ជូនភាគទុនិក		-	(៥៣.៨៩៥.៩៣០)	-	(១៣.២២៥.៩៩៥)
ចំណែកប្រាក់ដើមក្នុងការទូទាត់ភតិសន្យា		(៣.៦០០.០៧០)	(៤.៣៨៥.៩១៤)	(៨៩៧.៥៤៩)	(១.០៧៦.២៩៨)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពហិរញ្ញប្បទាន		(២១០.២៣២.១៤៣)	(២៧៧.៤១៩.១៧៣)	(៥២.៤១៣.៨៩៧)	(៦៨.០៧៨.៣២៦)
ការកើនឡើង(ថយចុះ)សុទ្ធនៃសាច់ប្រាក់និងសាច់ប្រាក់សមមូល					
		៣០.២៧៦.៨៥៦	(១០៣.៦៧៨.៦១៦)	៧.៥៤៨.៤៩៧	(២៥.៤៤២.៦០៩)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល					
នាដើមការិយបរិច្ឆេទ		៨៤៥.២០០.៣៣៨	៩៣២.៣២៧.៨១៣	២០៥.៦៤៤.៨៥១	២២៨.២៣២.០២៣
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	៥.១៣០.១៨២	(១.១៧១.៦០៥)
សាច់ប្រាក់និងសាច់ប្រាក់សមមូលនាដំណាច់ការិយបរិច្ឆេទ	២៣	៨៧៥.៤៧៧.១៩៤	៨២៨.៦៤៩.១៩៧	២១០.២១៥.១១០	២២៦.០៦០.៨១៩

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ។

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១. ព័ត៌មានទូទៅ

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី (អតីត ធនាគារ ភូមិ (ខេមបូឌា) អិលធីឌី) (ហៅកាត់ថា “ក្រុមហ៊ុន”) គឺជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងនៅព្រះរាជាណាចក្រកម្ពុជា ដោយបានចុះបញ្ជីជាមួយក្រសួង ពាណិជ្ជកម្មជាតិក្រុមហ៊ុនសាធារណៈទទួលខុសត្រូវមានកម្រិត ដែលមានវិញ្ញាបនបត្រចុះបញ្ជីលេខ Co.១៤១៣ E/២០០២ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០០២ និងបានប្តូរទៅវិញ្ញាបនបត្រថ្មីលេខ ០០០១២៨២៩ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥។

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ (MDI) ពីធនាគារជាតិនៃកម្ពុជា (ហៅកាត់ថា “NBC”) ដើម្បីធ្វើប្រតិបត្តិការទទួលប្រាក់បញ្ញើពីអតិថិជន។

ក្រុមហ៊ុនត្រូវបានកាន់កាប់ដោយ LOLC Asia Private Limited (មានទីតាំងស្ថិតនៅប្រទេសសិង្ហបុរី) និង TPC-ESOP Co., Ltd ភាគហ៊ុនក្នុងចំនួន ៩៦.៩៧% និង ៣.០៣%រៀងៗគ្នា។

សកម្មភាពចម្បងរបស់ក្រុមហ៊ុនគឺការផ្តល់សេវាមីក្រូហិរញ្ញវត្ថុ (ទទួលប្រាក់បញ្ញើ និងផ្តល់ប្រាក់កម្ចី) ជូនប្រជាពលរដ្ឋ នៅតាមតំបន់ជនបទ សហគ្រាសធុនតូច ក៏ដូចជា សហគ្រាសធុនតូច និងមធ្យម តាមរយៈការិយាល័យ កណ្តាលរបស់ខ្លួននៅរាជធានីភ្នំពេញ និងតាមបណ្តាសាខាផ្សេងៗទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គោលបំណងនៃអាជីវកម្មរបស់ក្រុមហ៊ុនគឺផ្តល់នូវសេវាផ្នែកហិរញ្ញវត្ថុដែលមានទំនុកចិត្ត និងអាចទទួលយកបាន ជូនដល់សហគ្រិននៃសហគ្រាសធុនតូច ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម។

គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុនមានការិយាល័យចំនួន ៨៣ ទីតាំង (៨២ សាខា និង ការិយាល័យកណ្តាលមួយនៅរាជធានីភ្នំពេញ)។ ការិយាល័យចុះបញ្ជីរបស់ក្រុមហ៊ុន មានទីតាំងស្ថិតនៅអគារ លេខ ៦៦៦B ផ្លូវលេខ ២៧១ សង្កាត់ បឹងទំពុន ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ក្រុមប្រឹក្សាភិបាលបានអនុម័តឲ្យចេញផ្សាយ របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥។

របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ត្រូវបានត្រួតពិនិត្យ ប៉ុន្តែមិនត្រូវបានធ្វើសវនកម្មនោះទេ។

២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នេះ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាគណនេយ្យអន្តរជាតិនៃ កម្ពុជា លេខ៣៨ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន” (“ស.គ.អ.ក ៣៨”) ហើយរបាយការណ៍នេះគួរត្រូវបាន អានភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំដែលបានធ្វើសវនកម្ម សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (“របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំចុងក្រោយ”)។

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ មិនបានរួមបញ្ចូលនូវព័ត៌មានទាំងស្រុងរបស់របាយការណ៍ហិរញ្ញវត្ថុ ដែលត្រូវបានរៀបចំឡើងដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.រ.ទ.ហ.អ.ក”) នោះទេ។ យ៉ាងណាមិញ កំណត់សម្គាល់ពន្យល់បន្ថែមដែលបានជ្រើសរើស ត្រូវបានដាក់បញ្ចូលដើម្បីពន្យល់ពីព្រឹត្តិការណ៍ និងប្រតិបត្តិការទាំងឡាយដែលមានលក្ខណៈជាសាធារណៈក្នុងការស្វែងយល់ពីបម្រែបម្រួលនៃស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលរបស់ក្រុមហ៊ុន ចាប់តាំងពីរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំចុងក្រោយ។

គោលនយោបាយគណនេយ្យដែលបានអនុវត្ត មានសង្គតិភាពជាមួយនឹងគោលនយោបាយគណនេយ្យក្នុងឆ្នាំហិរញ្ញវត្ថុមុន និងគោលនយោបាយគណនេយ្យក្នុងការិយបរិច្ឆេទបណ្តោះអាសន្នដែលពាក់ព័ន្ធ។

(ក) ស្តង់ដារគណនេយ្យថ្មី និងវិសោធនកម្ម ដែលក្រុមហ៊ុនមិនទាន់បានអនុវត្ត

ស្តង់ដារគណនេយ្យដែលរងវិសោធនកម្មមួយចំនួន បានចូលជាធរមានសម្រាប់ការិយបរិច្ឆេទរបាយការណ៍នេះ មានដូចខាងក្រោម៖

- កង្វះខាតនៃការដោះដូរ (វិសោធនកម្មលើស.គ.អ.ក ២១)
- ការចំណាត់ថ្នាក់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ (វិសោធនកម្មលើ ស.រ.ហ.អ.ក ៩ និង ស.រ.ហ.អ.ក ៧)
- កិច្ចសន្យាយោង អត្ថិសន្តិដែលពឹងផ្អែកលើធម្មជាតិ (វិសោធនកម្មលើ ស.រ.ហ.អ.ក ៩ និង ស.រ.ហ.អ.ក ៧)
- ការបង្ហាញ និងការលាតត្រដាងលើរបាយការណ៍ហិរញ្ញវត្ថុ (ស.រ.ហ.អ.ក ១៨)

ស្តង់ដារគណនេយ្យដែលរងវិសោធនកម្មទាំងនោះ មិនមានផលប៉ះពាល់ជាសាធារណៈចំពោះ របាយការណ៍ហិរញ្ញវត្ថុក្រុមហ៊ុននោះទេ។

(ខ) ការបង្ហាញជាប្រាក់ដុល្លារអាមេរិក

ការប្តូរពីប្រាក់រៀលទៅជាប្រាក់ដុល្លារអាមេរិក គឺសម្រាប់តែការប្រើប្រាស់របស់គណៈគ្រប់គ្រងតែប៉ុណ្ណោះ ហើយការប្តូរប្រាក់នេះ គឺផ្អែកទៅតាមអត្រាប្តូរប្រាក់ផ្លូវការដែលផ្សព្វផ្សាយដោយធនាគារជាតិនៃកម្ពុជា គិតត្រឹមកាលបរិច្ឆេទរបាយការណ៍ និងអត្រាប្តូរក្នុងការិយបរិច្ឆេទ។ ការប្តូរប្រាក់ប័ណ្ណពីប្រាក់រៀលទៅជាប្រាក់ដុល្លារអាមេរិក បានបំពេញតាមលក្ខខណ្ឌតម្រូវនៃការបង្ហាញព័ត៌មាន ដោយអនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ហើយការប្តូរប័ណ្ណនេះធ្វើឡើងដោយអនុលោមទៅតាមវិធីសាស្ត្រប្តូរប័ណ្ណនៃ ស.គ.អ.ក ២១ – ឥទ្ធិពលនៃការប្រែប្រួលអត្រាប្តូរប័ណ្ណបរទេស។

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

(ខ) ការបង្ហាញជាប្រាក់ដុល្លារអាមេរិក (ត)

ទ្រព្យសកម្ម និងបំណុល ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិកតាមអត្រានាការណ៍បរិច្ឆេទរាយការណ៍ ហើយគណនីដើមទុន ត្រូវបានបង្ហាញតាមអត្រាប្រវត្តិសាស្ត្រ។ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ និងរបាយការណ៍លំហូរទឹកប្រាក់ ត្រូវបានបង្ហាញទៅជាប្រាក់ដុល្លារអាមេរិក ដោយប្រើប្រាស់អត្រាមធ្យមនៅក្នុងការិយបរិច្ឆេទ ដែលអត្រានោះត្រូវបានចាត់ទុកថា មានកម្រិតប្រហាក់ប្រហែលទៅនឹងអត្រាប្តូររូបិយប័ណ្ណនាថ្ងៃប្រតិបត្តិការ ពីព្រោះអត្រានេះ មិនមានការកែប្រែជាសារវន្តក្នុងអំឡុងការិយបរិច្ឆេទ។ ភាពលម្អៀងដែលកើតឡើងពីការប្តូររូបិយប័ណ្ណ ត្រូវបានទទួលស្គាល់ជា “ទុនបម្រុងពីការប្តូររូបិយប័ណ្ណ” នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ។

ក្រុមហ៊ុនបានប្រើអត្រាប្តូរប្រាក់ផ្លូវការដែលផ្សព្វផ្សាយដោយធនាគារជាតិនៃកម្ពុជា។ គិតត្រឹមកាលបរិច្ឆេទរាយការណ៍អត្រាមធ្យម និងអត្រានាការណ៍បរិច្ឆេទរាយការណ៍ទៅតាមអត្រាប្តូរប្រាក់ក្នុង ១ ដុល្លារអាមេរិកដូចខាងក្រោម៖

		អត្រានាការណ៍ បរិច្ឆេទរាយការណ៍	អត្រាមធ្យម ការិយបរិច្ឆេទ ៦ខែ	អត្រាមធ្យម ការិយបរិច្ឆេទ ៣ខែ
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	១ ដុល្លារអាមេរិក=	៥.០១០ រៀល	៥.០១១ រៀល	៥.០០៥ រៀល
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	១ ដុល្លារអាមេរិក=	៥.១១០ រៀល	៥.០៧៥ រៀល	៥.០៨០ រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	១ ដុល្លារអាមេរិក=	៥.០២៥ រៀល	មិនត្រូវបានប្រើប្រាស់	មិនត្រូវបានប្រើប្រាស់

ការកែសម្រួលនេះ មិនគួរត្រូវបានយកមកបកស្រាយថា តួលេខប្រាក់រៀលនេះ ត្រូវបានបង្ហាញទៅជាប្រាក់ដុល្លារអាមេរិក ឬត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ឬនឹងត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ។

៣. ការប៉ាន់ស្មានគណនេយ្យ ការសន្មត និងការវិនិច្ឆ័យសំខាន់ៗ

ក្រុមហ៊ុនធ្វើការវិនិច្ឆ័យ និងការប៉ាន់ស្មានដែលពាក់ព័ន្ធនឹងអនាគត។ តាមនិយមន័យ ការប៉ាន់ស្មានគណនេយ្យនឹងកម្រស្មើនឹងលទ្ធផលជាក់ស្តែងដែលពាក់ព័ន្ធ។ ដើម្បីលើកកម្ពស់ខ្លឹមសារព័ត៌មាននៃការប៉ាន់ស្មានអថេរសំខាន់ៗមួយចំនួន ដែលត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធផល និងស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានធ្វើតេស្តលើវិញ្ញាបនបត្រនៃការផ្លាស់ប្តូរនៃប៉ារ៉ាម៉ែត្រ ដែលជាមូលដ្ឋានក្នុងការប៉ាន់ស្មាន។ ការប៉ាន់ស្មាន និងការសន្មតដែលមានហានិភ័យជាសារវន្ត ដែលអាចបណ្តាលឲ្យមានការកែតម្រូវជាសារវន្តលើតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុបន្ទាប់ ត្រូវបានពណ៌នាដូចខាងក្រោម៖

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៣. ការប៉ាន់ស្មានគណនេយ្យ ការសន្មត និងការវិនិច្ឆ័យសំខាន់ៗ (ត)

(i) ការវិនិច្ឆ័យ

ព័ត៌មានអំពីការវិនិច្ឆ័យ ដែលបានធ្វើឡើងក្នុងការអនុវត្តគោលនយោបាយគណនេយ្យដែលមានផលប៉ះពាល់ ជាសារវន្តលើចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញក្នុង កំណត់សម្គាល់ដូចខាងក្រោម៖

- ការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ៖ ការវាយតម្លៃលើម៉ូដែលអាជីវកម្មដែលទ្រព្យសកម្មទាំងនោះ ត្រូវបានកាន់កាប់ និងការវាយតម្លៃថាតើលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាការទូទាត់តែ ប្រាក់ដើម និងការប្រាក់ (“SPPI”) លើចំនួនប្រាក់ដើមដែលនៅសល់។
- ការកើនឡើងជាសារវន្តនៃហានិភ័យឥណទាន៖ ការបង្កើតលក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ ថាតើហានិភ័យ ឥណទានលើទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់ដំបូង ដោយកំណត់ វិធីសាស្ត្រ សម្រាប់បញ្ចូលព័ត៌មានទៅក្នុងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន (“ECL”) និង ការជ្រើសរើស និងការអនុម័តលើម៉ូដែលដែលប្រើដើម្បីវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន ECL។

(ii) ភាពមិនប្រាកដប្រជានៃការសន្មត និងការប៉ាន់ស្មាន

ព័ត៌មានអំពីភាពមិនប្រាកដប្រជានៃការសន្មត និងការប៉ាន់ស្មាន ដែលមានហានិភ័យជាសារវន្ត ដែលអាចធ្វើឲ្យ មាននិយ័តភាពលើតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនាពេលបន្ទាប់ ត្រូវបាន បញ្ចូលក្នុងកំណត់សម្គាល់ ដូចខាងក្រោម៖

- ការកំណត់តម្លៃសមស្របលើឧបករណ៍ហិរញ្ញវត្ថុដែលមានធាតុចូលដែលមិនអាចអង្កេតបានជាសារវន្ត។
- ឱនភាពនៃតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ៖ ការកំណត់នូវធាតុចូលទៅក្នុងគំរូនៃការវាស់វែងលើ ECL រួមទាំង ការបញ្ចូលព័ត៌មាននៃការប្រមើលនាពេលអនាគត។
- ការទទួលស្គាល់ និងការវាស់វែងនៃយថាភាព៖ ការសន្មតសំខាន់ៗ អំពីភរនីយភាព និងទំហំនៃលំហូរចេញ នៃធនធាន។
- រយៈពេលនៃភតិសន្យា៖ ថាតើក្រុមហ៊ុនមានហេតុផលជាក់លាក់ក្នុងការអនុវត្តជម្រើសក្នុងការបន្តភតិសន្យា ដែរ ឬទេ។

៤. បម្រែបម្រួលតាមរដូវកាលនៃប្រតិបត្តិការអាជីវកម្ម

សកម្មភាពចម្បងរបស់ក្រុមហ៊ុន ជាទូទៅពាក់ព័ន្ធនឹងការផ្តល់សេវាឥណទាន និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗ ដល់ ប្រជាពលរដ្ឋ សហគ្រាសធនតូច និងមធ្យម ព្រមទាំងចូលរួមក្នុងរាល់សកម្មភាពផ្សេងៗទៀត ដែលគាំទ្រដល់ កម្មវត្ថុទាំងនេះ។ ពុំមានបច្ច័យដែលនាំឲ្យមានបម្រែបម្រួលតាមរដូវកាលនៃប្រតិបត្តិការអាជីវកម្ម ដែលមាន លក្ខណៈជាសារវន្ត ដែលពាក់ព័ន្ធនឹងសកម្មភាពធុរកិច្ចទាំងនេះទេ។

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៥. ព័ត៌មានតាមផ្នែក និងប្រាក់ចំណូល

ក្រុមហ៊ុនមានព័ត៌មានតាមផ្នែកដែលត្រូវវាយការណ៍តែមួយគត់ គឺចំណូលការប្រាក់។ ប្រធានដែលជាអ្នកសម្រេចផ្នែកប្រតិបត្តិការ (ហៅកាត់ថា ក្រុមគណៈគ្រប់គ្រង) ត្រួតពិនិត្យរបាយការណ៍គ្រប់គ្រងផ្ទៃក្នុង ដែលវាយការណ៍អំពីផ្នែកនៃចំណូលការប្រាក់ទាំងមូល ដើម្បីវាយតម្លៃអំពីលទ្ធផល និងបែងចែកធនធាន។ ក្រុមគណៈគ្រប់គ្រងក៏ត្រួតពិនិត្យអំពីប្រាក់ចំណេញមុនពន្ធនិងប្រាក់ចំណេញសុទ្ធទាំងមូល ធៀបនឹងការិយបរិច្ឆេទមុនៗផងដែរ។

៦. ការវិនិយោគលើមូលបត្រតាមរំលស់ថ្លៃដើម

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
ការវិនិយោគលើមូលបត្របំណុលរដ្ឋាភិបាល				
រដ្ឋាភិបាល	៣.៣៣១.៩៣៧	៣.៣៣៩.៩៦០	៨៣០.៩០៧	៨២៩.៨០៤

ការវិនិយោគលើមូលបត្របំណុលរដ្ឋាភិបាលត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម។ ប័ណ្ណមូលបត្របំណុលរបស់រដ្ឋាភិបាលទាំងនេះមានសុពលភាពរយៈពេល ៣ឆ្នាំ ចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៧ ហើយទទួលបានអត្រាការប្រាក់ប្រចាំឆ្នាំក្នុងអត្រា ៤.៥%។ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ មិនមានសំវិធានធនលើការខាតបង់ឥណទានរំពឹងទុកត្រូវបានទទួលស្គាល់ទេ (ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ មិនមាន)។

ក្រុមហ៊ុនបានតម្កល់ប័ណ្ណមូលបត្របំណុលរបស់រដ្ឋាភិបាល ចំនួន ៧៨០.០០០ ពាន់រៀល ជាទ្រព្យបញ្ចាំសម្រាប់ឥណទានវិញ្ញាប័ន (ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ២.៨១០.០០០ ពាន់រៀល)។

៧. ការវិនិយោគក្នុងក្រុមហ៊ុនសហគត

នេះគឺជាការវិនិយោគ ២៥% នៃដើមទុនសរុបរបស់ក្រុមហ៊ុន សិរិនឌីប ម៉ាយក្រូហ៊ីនសូអេន ម.ក ដែលត្រូវបានអនុម័តពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ ក្នុងការឆ្លើយតបទៅនឹងលិខិតស្នើសុំរបស់ក្រុមហ៊ុនចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ ការវិនិយោគនៅរង់ចាំការអនុម័តពីនិយតករធានារ៉ាប់រងកម្ពុជា (ន.ធា.ក)។ គោលបំណងនៃការវិនិយោគរបស់ក្រុមហ៊ុន គឺត្រូវបានតម្រឹមយុទ្ធសាស្ត្រជាមួយនឹងគោលដៅរយៈពេលវែងរបស់ខ្លួនក្នុងការលើកកម្ពស់ការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ ការធ្វើពិពិធកម្មផលិតផលរបស់ខ្លួន បង្កើតផលប៉ះពាល់សង្គមជាវិជ្ជមាន និងទាញយកតម្រូវការដែលកំពុងកើនឡើងសម្រាប់វិស័យធានារ៉ាប់រងដែលមានតម្លៃសមរម្យនៅក្នុងប្រទេសកម្ពុជា។

នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ក្រុមប្រឹក្សាភិបាលបានសម្រេចចិត្តវិនិយោគទឹកប្រាក់ចំនួន ១.០០០.០០០ ដុល្លារអាមេរិកស្មើនឹង ២៥% នៃដើមទុនសរុបរបស់ក្រុមហ៊ុន សិរិនឌីប ម៉ាយក្រូហ៊ីនសូអេន ម.ក។ ដើមទុននេះត្រូវបានវិនិយោគ និងបង់ប្រាក់នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៧. ការវិនិយោគក្នុងក្រុមហ៊ុនសហគត (ត)

បន្ទាប់មក នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាលបានអនុម័តការវិនិយោគបន្ថែមនៅក្នុងក្រុមហ៊ុន សិរិនឌីប ម៉ាយក្រូអ៊ីនស្ទូធន ម.ក ស្មើនឹង ៩៩៩.៩៩០ ដុល្លារអាមេរិក។ ជាលទ្ធផលការវិនិយោគ សរុបមានចំនួន ១.៩៩៩.៩៩០ ដុល្លារអាមេរិក ស្មើនឹង ៤៨,៩៣% នៃដើមទុនសរុប របស់ក្រុមហ៊ុន សិរិនឌីប ម៉ាយក្រូអ៊ីនស្ទូធន ម.ក។

គិតត្រឹមកាលបរិច្ឆេទរបាយការណ៍ មិនមានប្រតិបត្តិការជាសារវន្តទាក់ទងនឹងក្រុមហ៊ុន សិរិនឌីប ម៉ាយក្រូអ៊ីនស្ទូធន ម.ក ដែលទាមទារឱ្យមានការទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នរបស់ក្រុមហ៊ុននៅឡើយទេ។

៨. ឥណទាន និងបុរេប្រទានតាមរំលស់ផ្លែជើង

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
ឥណទានក្រុម	៤៣៤.៩៩៦.១៥២	៤៩៦.៣៦៣.៧៦២	១០៨.៤៧៧.៨៤៣	១២៣.៣២០.១៨៩
ឥណទានបុគ្គល	៤.៨៣០.៩២៥.៤៥៦	៤.៧៨៧.៧៧៦.២៣៩	១.២០៤.៧១៩.៥៦៥	១.១៨៩.៤៩៩.៦៨៧
ឥណទានបុគ្គលិក	២៩.៩៩០.៩០៥	៣២.២៦៤.៥៤១	៧.៤៧៩.០២៩	៨.០១៦.០៣៥
ឥណទានដុលសរុប	៥.២៩៥.៩១២.៥១៣	៥.៣១៦.៣៦៤.៥៤២	១.៣២០.៦៧៦.៤៣៧	១.៣២០.៨៣៥.៩១១
ដក៖ សំវិធានធនការខាត				
ឥណទានរំពឹងទុក	(២៧៣.៤៥៣.៥៨០)	(១៨០.៣៩៣.៥៥០)	(៦៨.១៩២.៩១៣)	(៤៤.៨១៨.២៧៣)
	៥.០២២.៤៥៨.៩៣៣	៥.១៣៥.៩៧០.៩៩២	១.២៥២.៤៨៣.៥២៤	១.២៧៦.០១៧.៦៣៨

(ក) វិភាគតាមប្រភេទអាជីវកម្ម

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
គេហដ្ឋាន/គ្រួសារ	១.៤៥៣.៧១២.១៦៣	១.៤១៧.៥២៤.៥១២	៣៦២.៥២១.៧៣៦	៣៥២.១៨០.០០៣
កសិកម្ម	១.៣៦៥.០០៩.៦៨៤	១.៤១៩.៣៩៧.៩១៤	៣៤០.៤០១.៤១៧	៣៥២.៦៤៥.៤៤៤
ជំនួញ និងពាណិជ្ជកម្ម	៩៨០.០៥៤.៧៥០	៩៩៨.៩៨០.១៥៣	២៤៤.៤០២.៦៨១	២៤៨.១៩៣.៨២៧
សេវាកម្ម	៨៤១.០៨៤.៨០១	៨៣៤.៤១០.២០៥	២០៩.៧៤៦.៨៣៣	២០៧.៣០៦.៨៨៣
ផលិតកម្ម	៣៨១.៣៧១.៨៩៦	៣៦៧.៣១៨.៣៥៤	៩៥.១០៥.២១១	៩១.២៥៩.២១៨
សំណង់	១៩៨.២៧៨.៤០១	២០១.៥១៦.៦៩៥	៤៩.៤៤៥.៩៨៥	៥០.០៦៦.២៦០
ដឹកជញ្ជូន	៧៦.៤០០.៨១៨	៧៧.២១៦.៧០៩	១៩.០៥២.៥៧៤	១៩.១៨៤.២៧៦
ឥណទានដុលសរុប	៥.២៩៥.៩១២.៥១៣	៥.៣១៦.៣៦៤.៥៤២	១.៣២០.៦៧៦.៤៣៧	១.៣២០.៨៣៥.៩១១

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៨. ឥណទាន និងបុរេប្រទានតាមរំលស់ថ្លៃដើម (ត)

(ខ) វិភាគតាមចំណាត់ថ្នាក់ឥណទាន

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
<i>ឥណទានដំណើរការ</i>				
ចំនួនទឹកប្រាក់ដុល	៤.២២៨.០៤៧.៣៩៦	៤.៥១៥.២៣៧.៧១២	១.០៥៤.៣៧៥.៩០៩	១.១២១.៧៩៨.១៨៩
ហានិភ័យនៃការមិនសងប្រាក់	៤.២២៨.០៤៧.៣៩៦	៤.៥១៥.២៣៧.៧១២	១.០៥៤.៣៧៥.៩០៩	១.១២១.៧៩៨.១៨៩
សំវិធានធននៃការខាតបង់ឥណទានរំពឹងទុក	(២៧.៩៦៥.៣៩២)	(១៨.៩១៩.៨១៦)	(៦.៩៧៣.៩១៣)	(៤.៧០០.៥៧៥)
<i>ឥណទានក្រោមដំណើរការ</i>				
ចំនួនទឹកប្រាក់ដុល	៤៤១.១៦៧.៥២៣	៤៣៨.៤៤៨.៤៥០	១១០.០១៦.៨៣៩	១០៨.៩៣១.២៩២
ហានិភ័យនៃការមិនសងប្រាក់	៤៤១.១៦៧.៥២៣	៤៣៨.៤៤៨.៤៥០	១១០.០១៦.៨៣៩	១០៨.៩៣១.២៩២
សំវិធានធននៃការខាតបង់ឥណទានរំពឹងទុក	(២៥.៣២៧.៩៣២)	(១៧.២៣៥.៧៥៥)	(៦.៣១៦.១៩៣)	(៤.២៨២.១៧៥)
<i>ឥណទានមិនដំណើរការ</i>				
ចំនួនទឹកប្រាក់ដុល	៦២៦.៦៩៧.៥៩៤	៣៦២.៦៧៨.៣៨០	១៥៦.២៨៣.៦៨៩	៩០.១០៦.៤៣០
ហានិភ័យនៃការមិនសងប្រាក់	៦២៦.៦៩៧.៥៩៤	៣៦២.៦៧៨.៣៨០	១៥៦.២៨៣.៦៨៩	៩០.១០៦.៤៣០
សំវិធានធននៃការខាតបង់ឥណទានរំពឹងទុក	(២២០.១៦០.២៥៦)	(១៤៤.២៣៧.៩៧៩)	(៥៤.៩០២.៨០៧)	(៣៥.៨៣៥.៥២៣)
ឥណទានដុលសរុប	៥.២៩៥.៩១២.៥១៣	៥.៣១៦.៣៦៤.៥៥២	១.៣២០.៦៧៦.៤៣៧	១.៣២០.៨៣៥.៩១១
ហានិភ័យនៃការមិនសងប្រាក់	៥.២៩៥.៩១២.៥១៣	៥.៣១៦.៣៦៤.៥៥២	១.៣២០.៦៧៦.៤៣៧	១.៣២០.៨៣៥.៩១១
សំវិធានធននៃការខាតបង់ឥណទានរំពឹងទុក	(២៧៣.៤៥៣.៥៨០)	(១៨០.៣៥៣.៥៥០)	(៦៨.១៩២.៩១៣)	(៤៤.៨១៨.៧៧៣)

(គ) វិភាគតាមកាលកំណត់ឥណទាន

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
មិនលើស ១ឆ្នាំ	២៣២.៤១១.៦៩៨	២៤៧.២៧៤.៩៣៨	៥៧.៩៥៨.០២៩	៦១.៤៣៤.៧៦៦
លើស ១ឆ្នាំ និងមិនលើស ៣ឆ្នាំ	១.០៩៦.៦០៥.០៩៩	១.១២៤.៨០៣.៤៥៥	២៧៣.៤៦៧.៦០៦	២៧៩.៤៥៤.២៧៥
លើស ៣ឆ្នាំ និងមិនលើស ៥ឆ្នាំ	១.៤៥៧.៤៣១.៥៣១	១.៥២៤.០៧៥.២៤៤	៣៦៣.៤៤៩.២៦០	៣៧៧.៦៥២.២៣៥
លើស ៥ឆ្នាំ	២.៥០៩.៤៦៤.១៨៥	២.៥២០.២១០.៩០៥	៦២៥.៨០១.៥៤២	៦០១.២៩៨.៦៣៥
ឥណទានដុលសរុប	៥.២៩៥.៩១២.៥១៣	៥.៣១៦.៣៦៤.៥៥២	១.៣២០.៦៧៦.៤៣៧	១.៣២០.៨៣៥.៩១១

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៨. ឥណទាន និងបុរេប្រទានតាមរំលស់ថ្លៃដើម (ត)

(ឃ) វិភាគតាមទំនាក់ទំនង

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
សម្ព័ន្ធព្យាបាល (ឥណទានបុគ្គលិក)	២៩.៩៩០.៩០៥	៣២.២៦៤.៥៤១	៧.៤៧៩.០២៩	៨.០១៦.០៣៥
មិនមែនសម្ព័ន្ធព្យាបាល	៥.២៦៥.៩២១.៦០៨	៥.២៨៤.១០០.០០១	១.៣១៣.១៩៧.៤០៨	១.៣១២.៨១៩.៨៧៦
ឥណទានដុលសរុប	៥.២៩៥.៩១២.៥១៣	៥.៣១៦.៣៦៤.៥៤២	១.៣២០.៦៧៦.៤៣៧	១.៣២០.៨៣៥.៩១១

(ង) វិភាគតាមនិវាសនដ្ឋាន

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
និវាសនដ្ឋាន	៥.២៩៥.៩១២.៥១៣	៥.៣១៦.៣៦៤.៥៤២	១.៣២០.៦៧៦.៤៣៧	១.៣២០.៨៣៥.៩១១
អនិវាសនដ្ឋាន	-	-	-	-
ឥណទានដុលសរុប	៥.២៩៥.៩១២.៥១៣	៥.៣១៦.៣៦៤.៥៤២	១.៣២០.៦៧៦.៤៣៧	១.៣២០.៨៣៥.៩១១

(ច) អត្រាការប្រាក់

ឥណទាន និងបុរេប្រទានអតិថិជនទាំងនេះ មានអត្រាការប្រាក់ប្រចាំឆ្នាំ ដូចខាងក្រោម៖

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
ឥណទានរយៈពេលខ្លី	៦.៧៩%-១៨.០០%	៦.៧៥%-១៨.០០%
ឥណទានរយៈពេលវែង	៦.៧៩%-១៨.០០%	៧.៦៦%-១៨.០០%

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៨. ឥណទាន និងបុរេប្រទានតាមរំលស់ថ្លៃដើម (ត)

(ឆ) សំវិធានធននៃការខាតបង់ឥណទានរំពឹងទុក

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
ECL ១២ខែ (ដំណាក់កាលទី១)	២៧.៩៦៥.៣៩២	១៨.៩១៩.៨១៦	៦.៩៧៣.៩១៣	៤.៧០០.៥៧៥
ECL ពេញមួយអាណត្តិ-មិនមានឱនភាព នៃតម្លៃឥណទាន (ដំណាក់កាលទី២)	២៥.៣២៧.៩៣២	១៧.២៣៥.៧៥៥	៦.៣១៦.១៩៣	៤.២៨២.១៧៥
ECL ពេញមួយអាណត្តិ-មានឱនភាព នៃតម្លៃឥណទាន (ដំណាក់កាលទី៣)	២២០.១៦០.២៥៦	១៤៤.២៣៧.៩៧៩	៥៤.៩០២.៨០៧	៣៥.៨៣៥.៥២៣
	<u>២៧៣.៤៥៣.៥៨០</u>	<u>១៨០.៣៩៣.៥៥០</u>	<u>៦៨.១៩២.៩១៣</u>	<u>៤៤.៨១៨.២៧៣</u>

(ជ) ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានរំពឹងទុក – ឥណទាន និងបុរេប្រទាន

	ដំណាក់កាលទី២ ECL ពេញមួយអាណត្តិ-មិនមានឱនភាព ECL ១២ខែ ពាន់រៀល		ដំណាក់កាលទី៣ ECL ពេញមួយអាណត្តិ-មានឱនភាព ឥណទាន ពាន់រៀល		សរុប ពាន់រៀល
ការខាតបង់ឥណទានរំពឹងទុក					
សំវិធានធនខាតបង់នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	១៨.៩១៩.៨១៦	១៧.២៣៥.៧៥៥	១៤៤.២៣៧.៩៧៩	១៨០.៣៩៣.៥៥០	
<i>បម្រែបម្រួលដោយសារហានិភ័យ៖</i>					
ផ្ទេរទៅដំណាក់កាលទី១	១៦៤៤.០៤៨	(១.១១៩.០៨១)	(៥២៤.៩៦៧)	-	
ផ្ទេរទៅដំណាក់កាលទី២	(៣.៦២៣.៩៥៩)	១០.១៥៤.៤៤៥	(៦.៥៣០.៤៨៦)	-	
ផ្ទេរទៅដំណាក់កាលទី៣	(២.៧៦៥.៧១២)	(៩.៩៣៨.៨៤១)	១២.៧០៤.៥៥៣	-	
ការផាស់វែងសំវិធានធនខាតបង់ឡើងវិញសុទ្ធ (*)	១០.៩៩០.២១៨	៩.១៤៤.៩១៦	៩១.១៦២.៥៩២	១១១.៣០៧.៧២៦	
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបាន បង្កើតឡើងឬបានទិញ	៥.៧៩២.៥៥៨	១.៧៨៣.២៩១	៥០២.១៤៧	៨.០៧៧.៩៩៦	
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានឈប់កត់ត្រា ក្នុងអំឡុងការិយបរិច្ឆេទក្រៅពី ការលុបចេញពីបញ្ជី	(៣.៦២៦.០៦៦)	(២.៣៥៦.៤២០)	(៤.៩១៥.៨៧៥)	(១០.៣៩៨.៣៦១)	
ការលុបចេញពីបញ្ជី	(៩)	-	(២៨.១៣៤.៨៩០)	(២៨.១៣៤.៨៩៩)	
ការកត់ត្រាអប្បបរមាត្រឡប់មកវិញ (**)	-	-	៦.៩៥១.៥២៦	៦.៩៥១.៥២៦	
លម្អៀងពីការប្តូររូបិយប័ណ្ណ	៦៣៤.៤៩៨	៤១៣.៨៦៧	៤.២០៧.៦៧៧	៥.២៥៦.០៤២	
សំវិធានធនខាតបង់					
នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	<u>២៧.៩៦៥.៣៩២</u>	<u>២៥.៣២៧.៩៣២</u>	<u>២២០.១៦០.២៥៦</u>	<u>២៧៣.៤៥៣.៥៨០</u>	
<i>គិតជាដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))</i>	<u>៦.៩៧៣.៩១៣</u>	<u>៦.៣១៦.១៩៣</u>	<u>៥៤.៩០២.៨០៧</u>	<u>៦៨.១៩២.៩១៣</u>	

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៨. ឥណទាន និងបុរេប្រទានតាមរំលស់ថ្លៃដើម (ត)

(ជ) ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានរំពឹងទុក – ឥណទាន និងបុរេប្រទាន (ត)

- (*) នេះគឺជាផលប៉ះពាល់ពីការវាស់វែង ECL ដោយសារការប្រែប្រួលការខាតបង់នៅពេលមិនមានការសងប្រាក់ (LGD) និងប្រូបាប៊ីលីតេនៃការមិនសងប្រាក់ (PD) ក្នុងអំឡុងការិយបរិច្ឆេទ ដែលកើតពីការធ្វើបច្ចុប្បន្នកម្មធាតុចូលទៅក្នុងគំរូ។
- (**) ការកត់ត្រាអប្បបរមាត្រឡប់មកវិញចំពោះឥណទានក្នុងដំណាក់កាលទីបី ត្រូវបានរាយការណ៍ក្នុង “ចំណូលការប្រាក់” ដូចនេះ ចំណូលការប្រាក់ត្រូវបានទទួលស្គាល់តាមរំលស់ថ្លៃដើម (បន្ទាប់ពីកាត់កងសំវិធានធន ECL)។

	ដំណាក់កាលទី២		ដំណាក់កាលទី៣		
	ECL ពេញមួយ		ECL ពេញមួយ		
	អាយុកាល-មិនមាន		អាយុកាលមាន		
	ដំណាក់កាលទី១	ឱនភាពនៃតម្លៃ	ឱនភាពឥណទាន		សរុប
	ECL ១២ខែ	ឥណទាន	ឱនភាពឥណទាន		
	ពាន់រៀល	ពាន់រៀល	ពាន់រៀល		ពាន់រៀល
តម្លៃយោងដុល					
តម្លៃយោងដុលនាថ្ងៃទី១ ខែមករា ឆ្នាំ ២០២៥	៥.៥១៥.២៣៧.៧១២	៥.៣៨.៥៤៨.៤៥០	៣៦២.៦៧៨.៣៨០		៥.៣១៦.៣៦៨.៥៤២
បម្រែបម្រួលដោយសារឧបករណ៍					
ហិរញ្ញវត្ថុដែលបានទទួលស្គាល់៖					
ផ្ទេរទៅដំណាក់កាលទី១	៦៥.៣៧៥.៨៦៧	(៦៣.៦៨៨.៤៤៩)	(១.៦៧៧.៤១៨)		-
ផ្ទេរទៅដំណាក់កាលទី២	(២៨៩.៣១២.៥៧៧)	៣០៨.២៤១.១៥៩	(១៨.៩២៨.៥៨២)		-
ផ្ទេរទៅដំណាក់កាលទី៣	(១២៧.៤១០.០០០)	(១៨៦.៣២៨.៥៣០)	៣១៣.៧៣៨.៥៣០		-
ទ្រព្យសកម្មហិរញ្ញវត្ថុដែល					
ត្រូវបានបង្កើតឡើង ឬបានទិញ	៨៣៦.៨៥១.៤៦៧	៣.៥២៣.៤០៤	២៨.៩០៥.១៦៤		៨៦៩.២៨០.០៣៥
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបាន					
ឈប់ទទួលស្គាល់ ក្នុងអំឡុងការិយបរិច្ឆេទ					
ក្រៅពីការលុបចេញពីបញ្ជី	(៧៧២.៦៧៥.១៥៦)	(៥៩.០១៨.៥១១)	(១៤.៦៥៦.០០០)		(៨៤៦.៣៥៩.៦៦៧)
ការលុបចេញពីបញ្ជី	(១៩.៩២៧)	-	(៤៣.៣៦២.៤៨០)		(៤៣.៣៨២.៤០៧)
តម្លៃយោងដុលនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៥	៤.២២៨.០៤៧.៣៩៦	៤៨១.១៦៧.៥២៣	៦២៦.៦៩៧.៥៩៤		៥.៣៣៥.៩១២.៥១៣
គិតជាដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	១.០៥៥.៣៧៥.៩០៩	១១០.០១៦.៨៣៩	១៥៦.២៨៣.៦៨៩		១.៣២១.៦៧៦.៤៣៧

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៨. ឥណទាន និងបុរេប្រទានតាមរំលស់ផ្លែដើម (ត)

(ជ) ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានរំពឹងទុក – ឥណទាន និងបុរេប្រទាន (ត)

	ដំណាក់កាលទី២		ដំណាក់កាលទី៣		
	ECL ពេញមួយអាយុ		ECL ពេញមួយអាយុ		
	ដំណាក់កាលទី១	កាល-មិនមានឱនភាព	កាល-មានឱនភាព		
	ECL ១២ខែ	នៃតម្លៃឥណទាន	ឥណទាន		សរុប
	តាន់រៀល	តាន់រៀល	តាន់រៀល		តាន់រៀល
ការខាតបង់ឥណទានរំពឹងទុក					
សំវិធានធនខាតបង់					
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	២៣.៤៤៧.២៧៥	៥.៧៧១.២៧១	៥៩.៦២៣.៦៤១		៨៨.៨៤២.១៨៧
បម្រែបម្រួលដោយសារហានិភ័យ៖					
ផ្ទេរទៅដំណាក់កាលទី១	១.៨៣៤.៤៤៦	(៨៤២.៧៤៧)	(៩៩១.៦៩៩)		-
ផ្ទេរទៅដំណាក់កាលទី២	(៣.២៨៧.៤៣៩)	៦.៤១៨.៧៦៣	(៣.១៣១.៣២៤)		-
ផ្ទេរទៅដំណាក់កាលទី៣	(២.៨៩៨.០៩០)	(៣.០៤៤.៣៥៤)	៥.៩៤២.៤៤៤		-
ការវាស់វែងសំវិធានធន					
ខាតបង់ឡើងវិញសុទ្ធ (*)	១២.០៨៧.០១២	១៦.៩៨១.២២៣	៤៩.៥៩២.០៤៤		៧៨.៦៦០.២៧៩
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មីដែល					
ត្រូវបានបង្កើតឡើងឬបានទិញ	៦.៦៧៥.០១៦	១.៤៦៩.៤១៥	៣៨០.៨៥១		៨.៥២៥.២៨២
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបាន					
ឈប់ទទួលស្គាល់ ក្នុងអំឡុង					
ការិយបរិច្ឆេទក្រៅពីការលុបចេញពីបញ្ជី	(៣.៦៣៤.៧៧៥)	(៦១៩.៤៧៤)	(១.១៩៤.៤១៣)		(៥.៤៤៨.៦៦២)
ការលុបចេញពីបញ្ជី	(១០.១០៦)	-	(១១.៦៦៨.៨៤៨)		(១១.៦៧៨.៩៥៤)
ការកាត់ត្រាអប្បបរមាត្រឡប់មកវិញ(**)	-	-	៣.៨០២.៥២០		៣.៨០២.៥២០
លម្អៀងពីការប្តូររូបិយប័ណ្ណបរទេស	៧១០.៨២៦	៥៤២.៩៦៩	២.១២៦.៥៥៩		៣.៣៨០.៣៥៤
សំវិធានធនខាតបង់					
នាថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៤	៣៤.៩២៤.១៦៥	២៦.៦៧៧.០៦៦	១០៤.៤៨១.៧៧៥		១៦៦.០៨២.០០៦
គិតជាដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	៨.៤៩៧.៣៦៤	៦.៤៩០.៧៧០	២៥.៤២១.៣៥៧		៤០.៤០៩.៤៩១

(*) នេះគឺជាផលប៉ះពាល់ពីការវាស់វែង ECL ដោយសារការប្រែប្រួលការខាតបង់នៅពេលមិនមានការសងប្រាក់ (LGD) និងប្រូបាបនៃការមិនសងប្រាក់ (PD) ក្នុងអំឡុងការិយបរិច្ឆេទ ដែលកើតពីការធ្វើបច្ចុប្បន្នកម្មធាតុចូលទៅក្នុងគំរូ។

(**) ការកាត់ត្រាអប្បបរមាត្រឡប់មកវិញចំពោះឥណទានក្នុងដំណាក់កាលទីបី ត្រូវបានរាយការណ៍ក្នុង “ចំណូលការប្រាក់” ដូចនេះចំណូលការប្រាក់ត្រូវបានទទួលស្គាល់តាមរំលស់ផ្លែដើម (បន្ទាប់ពីកាត់កងសំវិធានធន ECL)។

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៨. ឥណទាន និងបុរេប្រទានតាមរំលស់ថ្លៃដើម (ត)

(ជ) ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានរំពឹងទុក – ឥណទាន និងបុរេប្រទាន (ត)

	ដំណាក់កាលទី២ ECL ពេញមួយអាយុ ដំណាក់កាលទី១ កាល-មិនមានឱនភាព ECL ១២ខែ ពាន់រៀល		ដំណាក់កាលទី៣ ECL ពេញមួយអាយុ កាល-មានឱនភាព ឥណទាន ពាន់រៀល		សរុប ពាន់រៀល
តម្លៃយោងដុល					
តម្លៃយោងដុលនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	៤.៩២១.៦៨៧.៦៩០	៥០.៣៨១.៧៩២	១១៩.៩១២.០៨១	៥.០៩១.៩៨១.៥៦៣	
<i>បម្រែបម្រួលដោយសារឧបករណ៍</i>					
ហិរញ្ញវត្ថុដែលបានទទួលស្គាល់៖					
ផ្ទេរទៅដំណាក់កាលទី១	៦.៦២០.៩២៧	(៤.៨០៦.៩៣០)	(១.៨១៣.៩៩៧)	-	-
ផ្ទេរទៅដំណាក់កាលទី២	(២៦៣.៧៩៩.៤៦៧)	២៧១.២៤៦.៣៧១	(៧.៤៤៦.៩០៤)	-	-
ផ្ទេរទៅដំណាក់កាលទី៣	(៩៧.៣៩២.៧៨៤)	(១៧.២៤២.៣១៧)	១១៤.៦៣៥.១០១	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបាន បង្កើតឡើងឬបានទិញ	១.០៥៣.៧៥៩.៥៦១	៤.១៤២.៣០២	៩.៦០១.២៣០	១.០៦៧.៥០៣.០៩៣	
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបាន ឈប់ទទួលស្គាល់ ក្នុងអំឡុង ការិយបរិច្ឆេទក្រៅពីការលុបចេញពីបញ្ជី	(៨៨១.២៦៦.២៣០)	(៥.៣១៨.៨១៦)	(២.៣៥៩.៤៣២)	(៨៨៨.៩៤៤.៤៧៨)	
ការលុបចេញពីបញ្ជី	(១៥.២៩៣)	-	(២៣.៧៧៣.១៣៥)	(២៣.៧៨៨.៤២៨)	
តម្លៃយោងដុលនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	៤.៧៣៩.៥៩៨.៤០៤	២៩៨.៤០២.៤០២	២០៨.៧៥៤.៩៨៤	៥.២៤៦.៧៥១.៧៩០	
<i>គិតជាដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))</i>	<i>១.១៥៣.១៨៥.៩៨៧</i>	<i>៧២.៦០៣.៩៩១</i>	<i>៥០.៧៩១.៩៥៧</i>	<i>១.២៧៦.៥៨១.៩៣៥</i>	

៩. ប្រាក់តម្កល់តាមច្បាប់នៅធនាគារជាតិនៃកម្ពុជា

		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
	កំណត់ សម្គាល់	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
ប្រាក់តម្កល់ធានាលើដើមទុន	(ក)	៤២.៤៣៧.៧៤០	៤២.៤៣៧.៧៤០	១០.៥៨២.៩៧៧	១០.៥៨៣.៥៣៨
ប្រាក់បម្រុងកាតព្វកិច្ច	(ខ)	២៩៧.៨៣៤.៨២១	២៩៧.៤៣០.៦៥០	៧៤.២៧២.៩២៣	៧៣.៨៩៥.៨១៤
		៣៤០.២៧២.៥៦១	៣៣៩.៨៦៨.៣៩០	៨៤.៨៥៥.៩០០	៨៤.៤៧៩.៣៥២

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៩. ប្រាក់តម្កល់តាមច្បាប់នៃធនាគារជាតិនៃកម្ពុជា (ត)

(ក) ប្រាក់តម្កល់ធនាគារលើដើមទុន

តាមប្រកាសលេខ ៨៧-០៧-១៦៣ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០០៧ ស្តីអំពីការផ្តល់អាជ្ញាប័ណ្ណដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ក្រុមហ៊ុនតម្រូវឲ្យរក្សាប្រាក់តម្កល់ធនាគារលើដើមទុនស្មើនឹង ១០% នៃដើមទុនចុះបញ្ជីជាមួយធនាគារជាតិនៃកម្ពុជា។ ប្រាក់តម្កល់ធនាគារលើដើមទុន ទទួលបានការប្រាក់ប្រចាំឆ្នាំក្នុងអត្រា ៣% (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ ៣%) នៅក្នុងអំឡុងការិយបរិច្ឆេទ។

(ខ) ប្រាក់បម្រុងកាតព្វកិច្ច

ប្រាក់បម្រុងកាតព្វកិច្ច គឺជាប្រាក់បម្រុងកាតព្វកិច្ចអប្បបរមា ដែលត្រូវបានគណនាតាមអត្រា ៧.០០% នៃប្រាក់បញ្ញើរបស់អតិថិជន ប្រាក់បញ្ញើដាក់នៅធនាគាររបស់អនិវាសនជន និងប្រាក់កម្ចីរបស់អនិវាសនជន (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ ៧.០០%) ដោយអនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ៨៧-០៧-១៦៣។ ប្រាក់បម្រុងកាតព្វកិច្ច នឹងត្រូវប្រែប្រួលទៅតាមកម្រិតនៃការដាក់ប្រាក់បញ្ញើពីអតិថិជន ប្រាក់បញ្ញើដាក់នៅធនាគាររបស់អនិវាសនជន និងប្រាក់កម្ចីរបស់អនិវាសនជន។ ប្រាក់បម្រុងកាតព្វកិច្ចពុំទទួលបានការប្រាក់នោះទេ។

អត្រានៃប្រាក់បម្រុងកាតព្វកិច្ចនេះ ត្រូវបានបន្តរក្សាតាមអត្រា ៧% រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១០. ទ្រព្យ និងបរិក្ខារ

	គ្រឿងសង្ហារឹម និងបរិក្ខារ ពាន់រៀល	យានយន្ត ពាន់រៀល	បរិក្ខារកុំព្យូទ័រ ពាន់រៀល	ការកែលម្អ ទ្រព្យរដ្ឋល ពាន់រៀល	សរុប ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
២០២៥						
ថ្លៃដើម						
នាថ្ងៃទី១ ខែមករា	៦.៩៧៩.៥៣៥	១២.៤១៣.៤៧៨	២២.៦៤១.៧២៩	២.៨៤៩.៨៧១	៤៤.៨៨៤.៦១៣	១១.១៥១.៤៥៧
បន្ថែម	៤៦៤.៤១៤	៩៨៤.៧៥៥	១៩០.៦៣០	១៨៥.១៧១	១.៨២៥.៩៧០	៤៥៤.៩៩១
លក់ចេញ	(១១៥.៩៦៥)	(២២៧.២៦២)	(៩៤.៤២៨)	(៩.១៣២)	(៤៤៦.៧៨៧)	(១១១.៣៩០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	៤១.៧៩៩
នាថ្ងៃទី៣០ ខែមិថុនា	៧.៣២៧.៩៨៤	១៣.១៧០.៩៧១	២២.៧៣៧.៩៣១	៣.០២៥.៩១០	៤៦.២៦២.៧៩៦	១១.៥៣៦.៨៥៧
ជកៈរំលស់បន្ត						
នាថ្ងៃទី១ ខែមករា	៥.៤៤៦.២០៤	១០.៤១៦.០៤៨	១៧.៤៦៨.៦៥០	១.៩២៩.១៦៦	៣៥.២៦០.០៦៨	៨.៧៦០.២៦៥
រំលស់សម្រាប់ការិយបរិច្ឆេទ	៥០១.៩៩០	៣៩២.៧០៤	១.៥៦៩.២៤២	១១៥.២២៩	២.៥៧៩.១៦៥	៦៤៣.០២៣
លក់ចេញ	(១១៤.៣៧៤)	(២២៧.២៦២)	(៩៤.៤២៨)	(៩.១៣២)	(៤៤៥.១៩៦)	(១១០.៩៩៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	៣២.៩០២
នាថ្ងៃទី៣០ ខែមិថុនា	៥.៨៣៣.៨២០	១០.៥៨១.៤៩០	១៨.៩៤៣.៤៦៧	២.០៣៥.២៦៣	៣៧.៣៩៤.០៤០	៩.៣២៥.១៩៧
តម្លៃសោច						
នាថ្ងៃទី១ ខែមករា	១.៥៣៣.៣៣១	១.៩៩៧.៤៣០	៥.១៧៣.០៧៩	៩២០.៧០៥	៥.៦២៤.៥៤៥	២.៣៩១.១៩២
នាថ្ងៃទី៣០ ខែមិថុនា	១.៤៩៤.១៦៤	២.៥៨៩.៤៨១	៣.៧៩៤.៤៦៤	៩៩០.៦៤៧	៨.៨៦៨.៧៥៦	២.២១១.៦៦០

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១០. ទ្រព្យ និងបរិក្ខារ (ត)

២០២៤	គ្រឿងសង្ហារឹម និងបរិក្ខារ ពាន់រៀល	យានយន្ត ពាន់រៀល	បរិក្ខារកុំព្យូទ័រ ពាន់រៀល	ការកែលម្អ ទ្រព្យជួល ពាន់រៀល	សរុប ពាន់រៀល ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	
ថ្លៃដើម						
នាថ្ងៃទី១ ខែមករា	៦.៤០៧.៩៨៣	១២.៥១៣.២៣៤	២២.០១០.៦១១	២.៥៥២.៨៦៣	៤៣.៤៨៤.៦៩១	១០.៦៤៤.៩៦៧
បន្ថែម	៥៨៣.៤២១	៤៦៣.៧២១	៦៨៨.៩៨៦	២១១.៨៨៤	១.៩៤៨.០១២	៤៧៨.០៤០
លក់ចេញ	(៩២.៤៣០)	(៦៤៣.៩៥៥)	(២២៨.៥៦៨)	(២.០៨៦)	(៩៦៧.០៣៩)	(២៣៧.៣១០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	(៦៦.៨០១)
នាថ្ងៃទី៣០ ខែមិថុនា	៦.៨៩៨.៩៧៤	១២.៣៣៣.០០០	២២.៤៧១.០២៩	២.៧៦២.៦៦១	៤៤.៤៦៥.៦៦៤	១០.៨១៨.៨៩៦
ជក់រំលស់បន្ត						
នាថ្ងៃទី១ ខែមករា	៤.៥៨១.៩៩០	១០.៥៨៦.៥៦២	១៤.៤៧១.១៧៤	១.៦៩៩.៤៤៩	៣១.៣៣៩.១៧៥	៧.៦៧១.៧៦៩
រំលស់សម្រាប់ការិយបរិច្ឆេទ	៤៩៤.១៧៤	៣៨៤.២៧៧	១.៦៨០.២៥៤	១១៩.៩៣៨	២.៦៧៨.៦៤៣	៦៥៧.៣៣៦
លក់ចេញ	(៨៨.១២៥)	(៦៤៣.៩៥៥)	(២២៦.០៨១)	(១.៦០៨)	(៩៥៩.៧៦៩)	(២៣៥.៥២៦)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	(៥០.២៥៤)
នាថ្ងៃទី៣០ ខែមិថុនា	៤.៩៨៨.០៣៩	១០.៣២៦.៨៨៤	១៥.៩២៥.៣៤៧	១.៨១៧.៧៧៩	៣៣.០៥៨.០៤៩	៨.០៤៣.៣២១
តម្លៃយោង						
នាថ្ងៃទី១ ខែមករា	១.៨២៥.៩៩៣	១.៩២៦.៦៧២	៧.៥៣៩.៤៣៧	៨៥៣.៤១៤	១២.១៤៥.៥១៦	២.៩៧៣.១៩៨
នាថ្ងៃទី៣០ ខែមិថុនា	១.៩១០.៩៣៥	២.០០៦.១១៦	៦.៥៤៥.៦៨២	៩៤៤.៨៨២	១១.៤០៧.៦១៥	២.៧៧៥.៥៧៥

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១១. ភតិសន្យា

កំណត់សម្គាល់នេះផ្តល់នូវព័ត៌មានអំពីភតិសន្យា ដែលក្រុមហ៊ុនជាភតិកៈ។

ក្រុមហ៊ុនជួលអគារមួយចំនួន សម្រាប់ធ្វើប្រតិបត្តិការរបស់ការិយាល័យកណ្តាល និងសាខា។ ជាទូទៅ កិច្ចសន្យាជួលត្រូវបានធ្វើឡើង សម្រាប់រយៈពេលកំណត់ចាប់ពី១ឆ្នាំរហូតដល់១២ឆ្នាំ។ ភតិសន្យាទាំងនេះមានលក្ខខណ្ឌ ប្រការដែលចែងពីការដំឡើងថ្លៃឈ្នួល និងសិទ្ធិក្នុងការបន្តកិច្ចសន្យាខុសៗគ្នា។ នៅពេលបន្ត លក្ខខណ្ឌរបស់ភតិសន្យា ត្រូវបានចរចាជាថ្មីឡើងវិញ។

(i) ចំនួនទឹកប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក
			(កំណត់សម្គាល់ ២(ខ))(កំណត់សម្គាល់ ២(ខ))	
សិទ្ធិប្រើប្រាស់ ទ្រព្យសកម្ម (រយៈពេលវែង)				
អគារ	៣១.២៧២.៣៧៤	៣០.៦៤០.៦៥៩	៧.៧៩៨.៥៩៧	៧.៦១២.៥៨៦
បំណុលភតិសន្យា				
រយៈពេលខ្លី	៦.៣៩៦.១៥៣	៦.៣៨០.១២០	១.៥៩៥.០៥០	១.៥៨៥.១២៣
រយៈពេលវែង	២៣.២២០.៨៨២	២២.៤៧៩.៦៤៥	៥.៧៩០.៧៤៤	៥.៥៨៥.០០៥
	២៩.៦៦៨.២៣៦	២៨.៨៨៩.៣២៤	៧.៣៨៥.៧៩៤	៧.១៧០.១២៨
សិទ្ធិប្រើប្រាស់ ទ្រព្យសកម្មដែលមានបន្ថែមក្នុងអំឡុងការិយបរិច្ឆេទ មានចំនួន	៤.៨៦៥.១០៩ពាន់រៀល (ឆ្នាំ២០២៤៖ ៩.៨៦៥.៤៦៣ ពាន់រៀល)។			

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១១. ភតិសន្យា (ត)

(៧) ចំនួនទឹកប្រាក់ដែលបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ ឬខាត

របាយការណ៍ចំណេញ ឬខាត បង្ហាញនូវចំនួនទឹកប្រាក់ដែលពាក់ព័ន្ធនឹងភតិសន្យា មានដូចខាងក្រោម៖

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់				ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
រំលស់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម								
អគារ	១.៨៦៧.១០១	១.៨៤៤.៨៧៣	៤៦៦.១៩៣	៤៥២.១៧៥	៣.៧១៩.០១៩	៣.៥៧៦.២២៩	៩២៧.២០៥	៨៧៧.៦០២
ចំណាយការប្រាក់ (កំណត់សម្គាល់ ១៩)	៥៩៦.១៩៩	៦៤៨.២៥០	១៤៨.៨៦៤	១៥៨.៨៨៥	១.១៨០.៦៧០	១.២៦១.០២១	២៩៤.៣៥៩	៣០៩.៤៥៣
ចំណាយពាក់ព័ន្ធនឹងភតិសន្យា								
រយៈពេលខ្លី និងភតិសន្យាដែលមាន								
តម្លៃទ្រព្យសកម្មទាប (ត្រូវបាន								
រួមបញ្ចូលនៅក្នុងចំណាយ								
ប្រតិបត្តិការផ្សេងៗ)	២.៥៣០.៤២៩	២.៤៧០.៨៩២	៦៣១.៨១៧	៦០៥.៦១១	៥.០០៥.៥៩៤	៤.៩១៤.៣៥៦	១.២៤៧.៩៦៨	១.២០៥.៩៧៧
ចំណាយសរុបពាក់ព័ន្ធនឹងភតិសន្យា	៤.៩៩៣.៧២៩	៤.៩៦៤.០១៥	១.២៤៦.៨៧៨	១.២១៦.៦៧១	៩.៩០៥.២៨៣	៩.៧៥១.៦០៦	២.៥១២.៥៣២	២.៣៩៣.០៣២

លំហូរទឹកប្រាក់ចេញសរុបសម្រាប់ភតិសន្យាក្នុងការិយបរិច្ឆេទ មានចំនួន ៨.៦០៥.៦៦៤ ពាន់រៀល (ឆ្នាំ២០២៤៖ ៩.៣០០.២៧០ ពាន់រៀល)។

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១២. ទ្រព្យសកម្មអរូបី

២០២៥	កម្មវិធី និង អាជ្ញាបណ្ណ ពាន់រៀល	ការងារកំពុង ដំណើរការ ពាន់រៀល	សរុប ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
ថ្លៃដើម				
នាថ្ងៃទី១ ខែមករា	២៣.៤៤៩.០០១	១២៦.៩៣៥	២៣.៤៧៥.៩៣៦	៥.៨៥៧.៣៧៥
បន្ថែម	១១៥.៦១២	១២៥.២២១	២៤០.៨៣៣	៦០.០៤៣
ផ្ទេរ	២០៥.៨៨៧	(២០៥.៨៨៧)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	២១.៩២៦
នាថ្ងៃទី៣០ ខែមិថុនា	២៣.៧៧០.៥០០	៤៦.២៦៩	២៣.៨១៦.៧៦៩	៥.៩៣៩.៣៤៤
តម្លៃសំបុត្រ				
នាថ្ងៃទី១ ខែមករា	១១.៧៦១.៧៣១	-	១១.៧៦១.៧៣១	២.៩២២.១៦៩
រំលស់សម្រាប់ការិយបរិច្ឆេទ	៩០០.៩៦៣	-	៩០០.៩៦៣	២២៤.៦២៣
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	១០.៩៨៧
នាថ្ងៃទី៣០ ខែមិថុនា	១២.៦៦២.៦៩៤	-	១២.៦៦២.៦៩៤	៣.១៥៧.៧៧៩
តម្លៃសុទ្ធ				
នាថ្ងៃទី១ ខែមករា	១១.៦៨៧.២៧០	១២៦.៩៣៥	១១.៨១៤.២០៥	២.៩៣៥.២០៦
នាថ្ងៃទី៣០ ខែមិថុនា	១១.១០៧.៨០៦	៤៦.២៦៩	១១.១៥៤.០៧៥	២.៧៨១.៥៦៥
២០២៤				
ថ្លៃដើម				
នាថ្ងៃទី១ ខែមករា	១៥.៧៥៣.៥៣៧	១.៧១៩.៨២៩	១៧.៤៧៣.៣៦៦	៤.២៧៧.៤៤៦
បន្ថែម	២៥៧.៥៩៣	៣.២០១.០៨៥	៣.៤៥៨.៦៧៨	៨៤៨.៧៥៥
ផ្ទេរ	៣៧.៧៣៩	(៣៧.៧៣៩)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(៣៣.២៤៦)
នាថ្ងៃទី៣០ ខែមិថុនា	១៦.០៤៨.៨៦៩	៤.៨៨៣.១៧៥	២០.៩៣២.០៤៤	៥.០៩២.៩៥៥
តម្លៃសំបុត្រ				
នាថ្ងៃទី១ ខែមករា	៩.៦៥៥.២៧២	-	៩.៦៥៥.២៧២	២.៣៦៣.៥៩២
រំលស់សម្រាប់ការិយបរិច្ឆេទ	១.៤៥៨.៣១៨	-	១.៤៥៨.៣១៨	៣៥៧.៨៦៩
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(១៧.៤២៤)
នាថ្ងៃទី៣០ ខែមិថុនា	១១.១១៣.៥៩០	-	១១.១១៣.៥៩០	២.៧០៨.៣០៧
តម្លៃសុទ្ធ				
នាថ្ងៃទី១ ខែមករា	៦.០៩៨.២៦៥	១.៧១៩.៨២៩	៧.៨១៨.០៩៤	១.៩១៣.៨៥៤
នាថ្ងៃទី៣០ ខែមិថុនា	៤.៩៣៥.២៧៩	៤.៨៨៣.១៧៥	៩.៨១៨.៤៥៤	២.៣៤០.៩១៨

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១៣. ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))(កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))(កំណត់សម្គាល់ ២(ខ))
គណនីសន្សំ	៩.៥៥០.៥២៧	១០.៥១៧.៥៤៤	២.៣៨១.៦៧៨	២.៦១៣.០៥៥
ប្រាក់បញ្ញើមានកាលកំណត់	៣០៥.៨៣១.០៦០	៣២៦.៤៣៩.១៤៥	៧៦.២៦៧.០៩៧	៨១.១០២.៨៩៣
	<u>៣១៥.៣៨១.៥៨៧</u>	<u>៣៣៦.៩៥៦.៦៨៩</u>	<u>៧៨.៦៤៨.៧៧៥</u>	<u>៨៣.៧១៥.៩៤៨</u>
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))(កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))(កំណត់សម្គាល់ ២(ខ))
រយៈពេលខ្លី	៣១៥.៣៨១.៥៨៧	៣៣៦.៩៥៦.៦៨៩	៧៨.៦៤៨.៧៧៥	៨៣.៧១៥.៩៤៨
រយៈពេលវែង	-	-	-	-
	<u>៣១៥.៣៨១.៥៨៧</u>	<u>៣៣៦.៩៥៦.៦៨៩</u>	<u>៧៨.៦៤៨.៧៧៥</u>	<u>៨៣.៧១៥.៩៤៨</u>

អត្រាការប្រាក់ប្រចាំឆ្នាំរបស់ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ មានដូចខាងក្រោម៖

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
គណនីសន្សំ	០.០០%-២.៥០%	០.០០%-៣.០០%
ប្រាក់បញ្ញើមានកាលកំណត់	<u>២.៧៥%-៥.៣៥%</u>	<u>៣.៧៥%-៦.២៥%</u>

១៤. ប្រាក់បញ្ញើរបស់អតិថិជន

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))(កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))(កំណត់សម្គាល់ ២(ខ))
គណនីសន្សំ	២២០.១៤១.៩៧៥	២៣៣.០០៥.២៥៤	៥៤.៨៩៨.២៤៨	៥៧.៨៨៩.៥០៤
ប្រាក់បញ្ញើមានកាលកំណត់	៣.៥៦១.៥៩៤.៥២១	៣.៤៦០.៥៨៨.៤៩៣	៨៨៨.១៧៨.១៨៥	៨៥៩.៧៧៣.៥៣៩
	<u>៣.៧៨១.៧៣៦.៤៩៦</u>	<u>៣.៦៩៣.៥៩៣.៧៤៧</u>	<u>៩៤៣.០៧៦.៤៣៣</u>	<u>៩១៧.៦៦៣.០៤៣</u>

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១៤. ប្រាក់បញ្ញើរបស់អតិថិជន (ត)

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
រយៈពេលខ្លី	៣.៣៣៨.៥១២.១៧៣	៣.២៥៥.៣៨៤.៣៦១	៨៣២.៥៤៦.៦៧៧	៨០៨.៧៩១.១៤៦
រយៈពេលវែង	៤៤៣.២២៤.៣២៣	៤៣៨.២០៩.៣៨៦	១១០.៥២៩.៧៥៦	១០៨.៨៧១.៨៩៧
	៣.៧៨១.៧៣៦.៤៩៦	៣.៦៩៣.៥៩៣.៧៤៧	៩៤៣.០៧៦.៤៣៣	៩១៧.៦៦៣.០៤៣

អត្រាការប្រាក់ប្រចាំឆ្នាំរបស់ប្រាក់បញ្ញើរបស់អតិថិជន មានដូចខាងក្រោម៖

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
គណនីសន្សំ	០.០០%- ៥.០០%	០.០០%- ៥.០០%
ប្រាក់បញ្ញើមានកាលកំណត់	៣.២៥%- ៩.១៣%	២.៧៥%- ៩.១៣%

១៥. ប្រាក់កម្ចី

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុនមិនបានបំពេញនូវលក្ខខណ្ឌកម្ចី ជាមួយម្ចាស់បំណុលចំនួនដប់បី ដែលមានសមាមាត្រជាក់ស្តែងលើសពីកម្រិតកំណត់ ដូចខាងក្រោម៖

សមាមាត្រ	ដែនកំណត់	ជាក់ស្តែង	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
PAR(*) ៩០ថ្ងៃ ឬក៏ឥណទានរៀបចំឡើងវិញមិនរាប់បញ្ចូលក្នុងត្រីមាស ឥណទានបម្រុងខាតបង់ ចែកនឹងមូលនិធិផ្ទាល់សុទ្ធ	<= ២៥%	លើសការកំណត់	២៦.៧៥៨.៦០៤	៦.៦៧២.៩៦៩
(ឥណទានក្រោមស្តង់ដារ + ឥណទានជាប់សង្ស័យ + ឥណទាន ខាតបង់) ចែកនឹងឥណទានដុល	<= ៩%	លើសការកំណត់	១០៧.៥៧៥.៤២៦	២៦.៨២៦.៧៨៩
PAR(*) ៣០ថ្ងៃ ឬក៏ឥណទានរៀបចំឡើងវិញបន្ទាប់ពីការស្តារសេដ្ឋកិច្ចឡើងវិញ ចែកនឹងឥណទានដុល	<= ៦.៥%	លើសការកំណត់	១២.២៦៩.៥១០	៣.០៥៩.៧២៨
PAR(*) ៣០ថ្ងៃ ឬក៏ឥណទានរៀបចំឡើងវិញមិនរាប់បញ្ចូលក្នុងត្រីមាស ចែកនឹងឥណទានដុល	<= ១៨%	លើសការកំណត់	៧.៩៨៩.៤៦៤	១.៩៩២.៣៨៥

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១៥. ប្រាក់កម្ចី (ត)

នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុនមិនបានបំពេញនូវលក្ខខណ្ឌកម្ចី ជាមួយម្ចាស់បំណុលចំនួនដប់បី ដែលមានសមាមាត្រជាក់ស្តែងលើសពីកម្រិតកំណត់ ដូចខាងក្រោម៖ (ត)

សមាមាត្រ	កម្រិតកំណត់	ជាក់ស្តែង	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥
			ពាន់រៀល	ដុល្លារអាមេរិក
(កំណត់សម្គាល់ ២(ខ))				
PAR(ៗ) ៣០ថ្ងៃ បូកឥណទានរៀបចំឡើងវិញ មិនរាប់បញ្ចូលកូរ៉េត១៩ ចែកនឹងឥណទានដុល	<= ៧%	លើសការកំណត់	១៨.៩៥៩.៦៥៣	៤.៧២៨.០៩៣
PAR(ៗ) ៣០ថ្ងៃ បូកឥណទានរៀបចំឡើងវិញ មិនរាប់បញ្ចូលកូរ៉េត១៩ ដកឥណទានបម្រុង ខាតបង់ ចែកនឹងមូលនិធិផ្ទាល់សុទ្ធ	<= ១៥%	លើសការកំណត់		
PAR(ៗ) ៣០ថ្ងៃ បូកឥណទានរៀបចំឡើងវិញ បន្ទាប់ពីការស្តារសេដ្ឋកិច្ចឡើងវិញ បូកការ លុបចេញពីបញ្ជីសុទ្ធ ១២ខែចុងក្រោយ ចែកនឹងឥណទានដុល	<= ៧%	លើសការកំណត់	២០.២៤០.២៣៧	៥.០៤៧.៤៤១
PAR(ៗ) ៩០ថ្ងៃ បូកឥណទានរៀបចំឡើងវិញ ចែក នឹងឥណទានបម្រុងខាតបង់	>= ១០០%	មិនដល់ការកំណត់		
PAR(ៗ) ៣០ថ្ងៃ បូកការលុបចេញពីបញ្ជីសុទ្ធ ១២ខែចុងក្រោយ ចែកនឹងឥណទានដុល	<= ៦%	លើសការកំណត់	៣០.៦៤០.៣៣៤	៧.៦៤០.៩៨១
PAR(ៗ) ៣០ថ្ងៃ បូកការលុបចេញពីបញ្ជីសុទ្ធ ១២ខែ ចុងក្រោយ ចែកនឹងឥណទានដុល	<= ១២%	លើសការកំណត់	៣១.២២៨.៤៥៦	៧.៧៨៧.៦៤៥
PAR(ៗ) ៣០ថ្ងៃ បូកឥណទានរៀបចំឡើងវិញ មិនរាប់បញ្ចូលកូរ៉េត១៩ ចែកនឹងឥណទានដុល	<= ៥%	លើសការកំណត់	១៩.៩៧៤.៥៤៨	៤.៩៨១.១៨៤
PAR(ៗ) ៣០ថ្ងៃ បូកឥណទានរៀបចំឡើងវិញ មិនរាប់បញ្ចូលកូរ៉េត១៩ ដកសំវិធានធន សម្រាប់ការខាតបង់ឥណទាន ចែកនឹង មូលនិធិផ្ទាល់សុទ្ធ	<= ១៥%	លើសការកំណត់		
PAR(ៗ) ៣០ថ្ងៃ ចែកនឹងឥណទានដុល	<= ៥%	លើសការកំណត់	១១.៩៩០.១៦០	២.៩៩០.០៦៥
PAR(ៗ) ៩០ថ្ងៃ ចែកនឹងឥណទានដុល	<= ៣%	លើសការកំណត់		
PAR(ៗ) ៣០ថ្ងៃ បូកឥណទានរៀបចំឡើងវិញ មិនរាប់បញ្ចូលកូរ៉េត១៩ ចែកនឹងឥណទានដុល	<= ៥%	លើសការកំណត់	៩.៩៨៩.២០៣	២.៤៩១.០៧៣

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១៥. ប្រាក់កម្ចី (ត)

នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុនមិនបានបំពេញនូវលក្ខខណ្ឌកម្ចី ជាមួយម្ចាស់បំណុលចំនួនដប់បី ដែលមានសមាមាត្រជាក់ស្តែងលើសពីកម្រិតកំណត់ ដូចខាងក្រោម៖ (ត)

សមាមាត្រ	កម្រិតកំណត់	ជាក់ស្តែង	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥
			ពាន់រៀល	ដុល្លារអាមេរិក
(កំណត់សម្គាល់ ២(ខ))				
PAR(*) ៩០ថ្ងៃ បូកឥណទានរៀបចំឡើងវិញបន្ទាប់ពីការស្តារសេដ្ឋកិច្ចឡើងវិញ បូកការលុបចេញពីបញ្ជីសុទ្ធ ១២ខែចុងក្រោយ ចែកនឹង ឥណទានដុល	<= ១២%	លើសការកំណត់	១៣.៩៧៣.៣៩២	៣.៤៨៤.៦៣៦
ឥណទានបម្រុងខាតបង់ ចែកនឹង PAR(*) ៩០ថ្ងៃ បូកឥណទានរៀបចំឡើងវិញបន្ទាប់ពីការស្តារសេដ្ឋកិច្ចឡើងវិញ	>= ១០០%	មិនដល់ការកំណត់		
PAR(*) ៣០ថ្ងៃ ចែកនឹងឥណទានដុល	<= ៥%	លើសការកំណត់	១០.២០០.៦៦៤	២.៥៤៣.៨០៧

(*) ក្រុមឥណទានមានហានិភ័យ

នាការបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ ផ្នែកនៃបំណុលរយៈពេលវែងចំនួន ១២០.១៨៩.៤៨៣ ពាន់រៀល (ស្មើនឹង ២៩.៩៧២.៤៨០ ដុល្លារអាមេរិក) ត្រូវបានចាត់ថ្នាក់ទៅជាបំណុលរយៈពេលខ្លី។

ក្រុមហ៊ុនបានអនុលោមតាមអនុបាតនៃប្រសិទ្ធភាព ដែលបានដាក់ចេញដោយម្ចាស់កម្ចី ដែលក្រុមហ៊ុនធ្វើតេស្តលើអនុបាតទាំងនោះត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុនបានធ្វើការវាយតម្លៃអនុលោមភាពនៃលក្ខខណ្ឌកម្ចី សម្រាប់១២ខែបន្ទាប់ក្រោយការិយបរិច្ឆេទរបាយការណ៍ ហើយក៏រំពឹងទុកថាក្រុមហ៊ុននឹងបន្តមានអនុលោមភាពពេញការិយបរិច្ឆេទដែរ។ ដូច្នេះហើយប្រាក់កម្ចីចំនួន ១៣.៣៥៥.៣៨៤ ពាន់រៀល (៣.៣៣០.៥២០ ដុល្លារអាមេរិក) ត្រូវបានចាត់ថ្នាក់ជាបំណុលរយៈពេលវែងគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ព្រោះក្រុមហ៊ុនមានសិទ្ធិសម្រាប់ពន្យារការទូទាត់សង់ផ្តាច់ក្នុងរយៈពេលយ៉ាងហោច ១២ខែក្រោយការិយបរិច្ឆេទរបាយការណ៍។

ប្រាក់កម្ចី ត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក
			(កំណត់សម្គាល់ ២(ខ))(កំណត់សម្គាល់ ២(ខ))	
រយៈពេលខ្លី	៣៩២.០០៦.៨៩៨	៤៩៥.៩៤២.៦០៦	៩៧.៧៥៧.៣៣១	១២៣.២១៥.៥៥៥
រយៈពេលវែង	១៣.៣៥៥.៣៨៤	៩៦.៥៣៦.៣១០	៣.៣៣០.៥២០	២៣.៩៨៤.១៧៦
	៤០៥.៣៦២.២៨២	៥៩២.៤៧៨.៩១៦	១០១.០៨៧.៨៥១	១៤៧.១៩៩.៧៣១

អត្រាការប្រាក់ប្រចាំឆ្នាំស្ថិតនៅក្នុងចន្លោះពី ៥.៣៨% ទៅ ៨.២០% (ឆ្នាំ២០២៤ ៖ ៥.៣៨% ទៅ ៨.២០%)។

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១៦. អនុបំណុល

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុនមិនបានបំពេញនូវលក្ខខណ្ឌកម្ចី ជាមួយម្ចាស់អនុបំណុលចំនួនប្រាំពីរ ដែលមានសមាមាត្រជាក់ស្តែងលើសពីកម្រិតកំណត់ ដូចខាងក្រោម៖

សមាមាត្រ	កម្រិតកំណត់	ជាក់ស្តែង	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥
			ពាន់រៀល	ដុល្លារអាមេរិក
(កំណត់សម្គាល់ ២(ខ))				
PAR(ៗ) ៣០ថ្ងៃ បូកឥណទានរៀបចំឡើងវិញ ដកឥណទានបម្រុងខាតបង់ ចែកនឹងមូលនិធិផ្ទាល់សុទ្ធ	< ២៥%	លើសការកំណត់	២៦.៤៨៧.១៣៩	៦.៦០៥.២៧២
PAR(ៗ) ៣០ថ្ងៃ បូកឥណទានរៀបចំឡើងវិញ បន្ទាប់ពីការស្តារសេដ្ឋកិច្ចឡើងវិញ បូកការលុបចេញពីបញ្ជីសុទ្ធ ១២ខែចុងក្រោយ ចែកនឹងឥណទានដុល	<= ៧%	លើសការកំណត់	៥៣.១៨២.០២៨	១៣.២៦២.៣៥១
PAR(ៗ) ៩០ថ្ងៃ បូកឥណទានរៀបចំឡើងវិញ ចែកនឹងឥណទានបម្រុងខាតបង់	>= ១០០%	មិនដល់ការកំណត់		
PAR(ៗ) ៣០ថ្ងៃ បូកឥណទានរៀបចំឡើងវិញ មិនរាប់បញ្ចូលក្នុងត្រីមាស ១៩ ចែកនឹងឥណទានដុល	<= ៨%	លើសការកំណត់	១២.២៤៧.១៦៥	៣.០៥៤.១៥៦
PAR(ៗ) ៣០ថ្ងៃ បូកឥណទានរៀបចំឡើងវិញ ទាំងអស់ ចែកនឹងឥណទានដុល	<= ១៧%	លើសការកំណត់	១.៦១៨.៩៦៥	៤០៣.៧៣២
PAR(ៗ) ៣០ថ្ងៃ បូកឥណទានរៀបចំឡើងវិញ បន្ទាប់ពីការស្តារសេដ្ឋកិច្ចឡើងវិញ កំណត់ពេលឡើងវិញ និងផ្តល់កម្ចីឡើងវិញ	<= ២៩%	លើសការកំណត់		
PAR(ៗ) ៣០ថ្ងៃ ចែកនឹងឥណទានដុល	<= ៥%	លើសការកំណត់	៣៤.១៤៩.០៩៦	៨.៥១៥.៩៨៤
PAR(ៗ) ៣០ថ្ងៃ បូកឥណទានរៀបចំឡើងវិញ បន្ទាប់ពីការស្តារសេដ្ឋកិច្ចឡើងវិញ ចែកនឹងឥណទានដុល	<= ៩%	លើសការកំណត់		
ឥណទានបម្រុងខាតបង់ ចែកនឹងPAR(ៗ) ៩០ថ្ងៃ បូកឥណទានរៀបចំឡើងវិញបន្ទាប់ពីការស្តារសេដ្ឋកិច្ចឡើងវិញ	>= ១០០%	មិនដល់ការកំណត់		
PAR(ៗ) ៩០ថ្ងៃ បូកឥណទានរៀបចំឡើងវិញបន្ទាប់ពីការស្តារសេដ្ឋកិច្ចឡើងវិញ បូកការលុបចេញពីបញ្ជីសុទ្ធ ១២ខែចុងក្រោយ ចែកនឹងឥណទានដុល	<= ១២%	លើសការកំណត់	៨.២១៣.៩៧៩	២.០៤៨.៣៧៤
ឥណទានបម្រុងខាតបង់ ចែកនឹងPAR(ៗ) ៩០ថ្ងៃ បូកឥណទានរៀបចំឡើងវិញបន្ទាប់ពីការស្តារសេដ្ឋកិច្ចឡើងវិញ	>= ១០០%	មិនដល់ការកំណត់		

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១៦. អនុបំណុល (ត)

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុនមិនបានបំពេញនូវលក្ខខណ្ឌកម្ចី ជាមួយម្ចាស់អនុបំណុលចំនួនប្រាំពីរ ដែលមានសមាមាត្រជាក់ស្តែងលើសពីកម្រិតកំណត់ ដូចខាងក្រោម៖ (ត)

សមាមាត្រ	កម្រិតកំណត់	ជាក់ស្តែង	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥
			ពាន់រៀល	ដុល្លារអាមេរិក
(កំណត់សម្គាល់ ២(ខ))				
PAR(*) ៣០ថ្ងៃ ឬក៏ឥណទានរៀបចំឡើងវិញ ចែកនឹងឥណទានដុល	<= ១៥%	លើសការកំណត់	១៦.៧៤៥.៩៣៩	៤.១៧៦.០៤៥
PAR(*) ៣០ថ្ងៃ ចែកនឹងឥណទានដុល	<= ៧%	លើសការកំណត់		

(*) ក្រុមឥណទានមានហានិភ័យ

នាការបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ ផ្នែកនៃអនុបំណុលរយៈពេលវែងចំនួន ៨៩.៧៨៥.៤៦៨ ពាន់រៀល (២២.៣៩០.៣៩១ ដុល្លារអាមេរិក) ត្រូវបានចាត់ថ្នាក់ទៅជាអនុបំណុលរយៈពេលខ្លី។

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក
			(កំណត់សម្គាល់ ២(ខ))(កំណត់សម្គាល់ ២(ខ))	
រយៈពេលខ្លី	១៥៦.៦៥០.៥០៤	១៧៤.៩៤៨.៦៥៧	៣៩.០៦៤.៩៦៤	៤៣.៤៦៥.៥០៥
រយៈពេលវែង	-	៤.០២៩.៦២០	-	១.០០១.១៤៨
	<u>១៥៦.៦៥០.៥០៤</u>	<u>១៧៨.៩៧៨.២៧៧</u>	<u>៣៩.០៦៤.៩៦៤</u>	<u>៤៤.៤៦៦.៦៥៣</u>

អត្រាការប្រាក់ប្រចាំឆ្នាំចំពោះអនុបំណុលទាំងអស់ ស្ថិតនៅក្នុងចន្លោះពី ៧.៥០% ទៅ ១០.៤៧% (ឆ្នាំ២០២៤ ៖ ៧.៥០% ទៅ ១០.៤៧%)។

១៧. ដើមទុន

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ភាគហ៊ុនចុះបញ្ជីទាំងអស់ ដែលបាន បោះផ្សាយ និងទូទាត់ មានចំនួន ៤.២៤៣.៧៧៤ ហ៊ុន (ឆ្នាំ២០២៤៖ ៤.២៤៣.៧៧៤) ដែលមានតម្លៃចារិក ១០០ ពាន់រៀល ក្នុងមួយហ៊ុន (ឆ្នាំ២០២៤៖ ១០០ ពាន់រៀល)។ ភាគហ៊ុនចុះបញ្ជីទាំងអស់ ត្រូវបាន បោះផ្សាយ និងទូទាត់គ្រប់ចំនួន។

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១៧. ដើមទុន (ត)

ព័ត៌មានលម្អិតអំពីភាគទុនិក និងរចនាសម្ព័ន្ធនៃភាគហ៊ុនមានដូចខាងក្រោម៖

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥/ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		
	ចំនួនភាគហ៊ុន	%	ពាន់រៀល
ភាគទុនិក៖			
LOLC Asia Private Limitedស	៤.១១៥.១៩២	៩៧%	៤១១.៥១៩.២០០
TPC-ESOP Co. Ltd	១២៨.៥៨២	៣%	១២.៨៥៨.២០០
	៤.២៤៣.៧៧៤	១០០%	៤២៤.៣៧៧.៤០០
សមមូលដុល្លារអាមេរិក(កំណត់ សម្គាល់ ២(ខ))			១០៣.៩៦៩.២១៨

១៨. ទុនបម្រុងផ្សេងៗ

ទុនបម្រុងផ្សេងៗ តំណាងឲ្យភាពខុសគ្នារវាង ការខាតបង់ឱនភាពនៃតម្លៃឥណទាន និងបុរេប្រទាន ដោយអនុលោមតាម ស.រ.ទ.ហ.អ.ក ឬសវិធានធនរបស់ធនាគារជាតិនៃកម្ពុជា (“NBC”) ដែលមានទំហំណាមួយខ្ពស់ជាង ហើយប្រៀបធៀបនឹងតម្លៃនៃ ឥណទានដោយគ្របដណ្តប់សមាមាត្រហានិភ័យ ១០០% នៃក្រុមឥណទានមិនដំណើរការ ឬក្រុមឥណទានមានហានិភ័យ “PAR ៩០ថ្ងៃ” ស្របតាមលក្ខខណ្ឌរបស់ម្ចាស់បំណុល។

នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុនបានផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងផ្សេងៗ ក្នុងចំនួនបង្ករសរុប១៩១.៦៦៨.៤២៨ ពាន់រៀល (ស្មើនឹង ៤៧.៦៥៦.៥៩៩ ដុល្លារអាមេរិក) (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ ១៣១.៦១១.៤២៨ ពាន់រៀល ស្មើនឹង ៣២.៦៧៩.៧៩១ ដុល្លារអាមេរិក)។

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១៩. ចំណូលការប្រាក់សុទ្ធ

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់				ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុ រវាងរដ្ឋតាមរយៈថ្លៃដើម								
ឥណទាន និងបុរេប្រទាន	២១៤.៥១២.៦៩៥	២១៧.២៣៩.១២២	៥៣.៥៦១.២២២	៥៣.២៤៤.៨៨៣	៤៣៥.៤៦២.២១៣	៤២៩.៥៤៤.២៤២	១០៨.៥៦៦.៩៩៤	១០៥.៤០៩.៦៣០
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ	៤.៤៨១.៣១០	៣.៩៨៩.៤៥៥	១.១១៨.៩២៩	៩៧៧.៨០៨	៩.១៨៩.៩៥៩	៨.៣១៤.៩៤៤	២.២៩១.១៨៩	២.០៤០.៤៧៧
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅ ធនាគារជាតិនៃកម្ពុជា	៣២៧.៨៦២	៣២៩.៨៧៦	៨១.៨៦៣	៨០.៨៥១	៦៤៧.៣៥១	៦៥៥.៤២៧	១៦១.៣៩៤	១៦០.៨៤១
ការវិនិយោគលើមូលបត្រ តាមរយៈថ្លៃដើម	៣៣.២៩៦	-	៨.៣១៤	-	៦៦.២២៧	-	១៦.៥១២	-
ចំណូលការប្រាក់សរុប	២១៩.៣៩៥.១៦៣	២២១.៥៥៨.៤៥៣	៥៤.៧៧០.៣២៨	៥៤.៣០៣.៥៤២	៥៤៥.៣២៥.៧៥០	៤៣៨.៥១៤.៦១៣	១១១.០៣៥.០៨៨	១០៧.៤៥០.៩០៧
ចំណាយការប្រាក់លើបំណុលហិរញ្ញវត្ថុ រវាងរដ្ឋតាមរយៈថ្លៃដើម								
ប្រាក់បញ្ញើរបស់អតិថិជន និងធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	(៦១.០០៣.១៤៤)	(៧០.៨២៩.៦២៦)	(១៥.២៣១.៧៤៦)	(១៧.៣៦០.២០២)	(១២៦.០៥២.៤១១)	(១៤១.៤៥០.៣០៥)	(៣១.៤២៦.៦៧៩)	(៣៤.៧១១.៧៣១)
ប្រាក់កម្ចី	(៩.០៤១.៣៨៨)	(១២.៩០០.១២៣)	(២.២៥៧.៥២៥)	(៣.១៦១.៧៩៥)	(១៨.៩៣៧.៩០៩)	(២៧.៤១១.០១៦)	(៤.៧២៦.៤៩៣)	(៦.៧២៦.៦៣០)
អនុបំណុល	(៣.៨៥១.៧២៧)	(៥.៨០២.៦២១)	(៩៦១.៧៣០)	(១.៤២២.២១១)	(៨.០៥៩.៩៦៦)	(១១.៨០៣.៣៩០)	(២.០០៩.៤៦៥)	(២.៨៩៦.៥៣៧)
បំណុលកតិសន្យា	(៥៩៦.១៩៩)	(៦៤៨.២៥០)	(១៤៨.៨៦៤)	(១៥៨.៨៨៥)	(១.១៨០.៦៧០)	(១.២៦១.០២១)	(២៩៤.៣៥៩)	(៣០៩.៥៥៣)
	(៧៤.៤៩២.៤៥៨)	(៩០.១៨០.៦២០)	(១៨.៥៩៩.៨៦៥)	(២២.១០៣.០៩៣)	(១៥៤.២៣០.៩៥៦)	(១៨០.៩២៥.៧៣២)	(៣៨.៤៥១.៩៩៦)	(៤៤.៦៤៤.៣៥១)
ចំណូលការប្រាក់សុទ្ធ	១៤៤.៨៦២.៧១៥	១៣១.៣៧៧.៨៣៣	៣៦.១៧០.៥៦៣	៣២.២០០.៤៤៩	៣៨៩.១៣៤.៧៩៤	២៥៧.៥៨៨.៨៨១	៧២.៥៨៤.០៩២	៦២.៧០៦.៥៥៦

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២០. ខាតពីការថយចុះនៃតម្លៃឥណទាន

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់				ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា
	ឆ្នាំ ២០២៥	ឆ្នាំ ២០២៤	ឆ្នាំ ២០២៥	ឆ្នាំ ២០២៤	ឆ្នាំ ២០២៥	ឆ្នាំ ២០២៤	ឆ្នាំ ២០២៥	ឆ្នាំ ២០២៤
	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក
			(កំណត់សម្គាល់ ២(ខ))	(កំណត់សម្គាល់ ២(ខ))			(កំណត់សម្គាល់ ២(ខ))	(កំណត់សម្គាល់ ២(ខ))
ការខាតបង់ឥណទានរំពឹងទុក(ECL)៖								
ឥណទាន និងបុរេប្រទាន	៣៣.២២៥.១៨១	៥០.១៨៧.៧៦៥	៨.២៩៥.៩២៥	១២.២៩១.១១៩	១០៨.៩៨៧.៣៦១	៨១.៧៣៦.៨៩៩	២៧.១៧២.១១៧	២០.០៥៨.១៣៥
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ	៦៧.៦៨៥	១៩០.២៦៧	១៦.៩០០	៤៦.៦៣៥	៥២២.៣១០	(១.០៩៩.៨៣០)	១៣០.២១៩	(២៦៩.៨៩៧)
	<u>៣៣.២៩២.៨៦៦</u>	<u>៥០.៣៧៨.០៣២</u>	<u>៨.៣១២.៨២៥</u>	<u>១២.៣៣៧.៧៥៣</u>	<u>១០៩.៥០៩.៦៧១</u>	<u>៨០.៦៣៧.០៦៩</u>	<u>២៧.៣០២.៣៣៦</u>	<u>១៩.៧៨៨.២៣៨</u>

២១. ចំណាយបុគ្គលិក

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់				ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា
	ឆ្នាំ ២០២៥	ឆ្នាំ ២០២៤	ឆ្នាំ ២០២៥	ឆ្នាំ ២០២៤	ឆ្នាំ ២០២៥	ឆ្នាំ ២០២៤	ឆ្នាំ ២០២៥	ឆ្នាំ ២០២៤
	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក
			(កំណត់សម្គាល់ ២(ខ))	(កំណត់សម្គាល់ ២(ខ))			(កំណត់សម្គាល់ ២(ខ))	(កំណត់សម្គាល់ ២(ខ))
ចំណាយប្រាក់បៀវត្ស និងប្រាក់ម៉ោង	៣២.៩០២.៩៦០	២៦.៦៩៦.៧២៣	៨.២១៥.៤៧១	៦.៥៤៣.៣១៤	៦៣.០៩២.៦២២	៦០.១០០.៩១៣	១៥.៧២៩.៨៩៨	១៤.៧៤៨.៦៩០
អត្ថប្រយោជន៍ផ្សេងៗ	៦.៨០០.០០២	៥.០១០.៥៥៦	១.៦៩៧.៨៧៨	១.២២៨.០៧៨	១២.៧៤១.៥៤២	១០.៦៥៥.៧១៤	៣.១៧៦.៦៥០	២.៦១៤.៨៩៩
	<u>៣៩.៧០២.៩៦២</u>	<u>៣១.៧០៧.២៧៩</u>	<u>៩.៩១៣.៣៤៩</u>	<u>៧.៧៧១.៣៩២</u>	<u>៧៥.៨៣៤.១៦៤</u>	<u>៧០.៧៥៦.៦២៧</u>	<u>១៨.៩០៦.៥៤៨</u>	<u>១៧.៣៦៣.៥៨៩</u>

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២២. ចំណាយពន្ធលើប្រាក់ចំណេញ

(ក) ចំណាយពន្ធលើប្រាក់ចំណេញ

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់				ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	១.០០៧.៤៤៦	១២.៦២៩.១៧២	២៥១.៥៤៧	៣.០៩៥.៣៨៥	១៣.៨៤៥.១៤៧	២៧.២៤៦.៦៦៦	៣.៤៥១.៧៩៤	៦.៦៨៦.២៩៨
ពន្ធពន្យារលើប្រាក់ចំណេញ	៨.១៧៦.៥២០	(៧.៤៤៩.៩៨៨)	២.០៤១.៥៧៨	(១.៨២៥.៩៧៧)	(៣៣៦.២៩២)	(១២.៩៥១.៩៧៥)	(៨៣.៨៤២)	(៣.១៧៨.៣៩៨)
	៩.១៨៣.៩៦៦	៥.១៧៩.១៨៤	២.២៩៣.១២៥	១.២៦៩.៤០៨	១៣.៥០៨.៨៥៥	១៤.២៩៤.៦៩១	៣.៣៦៧.៩៥២	៣.៥០៧.៩០០

(ខ) ការផ្ទៀងផ្ទាត់រវាងចំណាយពន្ធលើប្រាក់ចំណេញ និងចំណេញតាមគណនេយ្យ

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់				ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
ប្រាក់ចំណេញមុនដកពន្ធ	៥៤.៤៩៦.៧០៦	២៧.៩៦៧.៥២៤	១៣.៦០៧.១៧០	៦.៨៥៤.៧៨៥	៨០.៩៧០.៤៣៧	៦៥.៧៥៥.៣៧៥	២០.១៨៧.០៩៦	១៦.១៣៦.២៨៨
ចំណាយពន្ធតាមអត្រាពន្ធ ២០%	១០.៨៩៩.៣៤១	៥.៥៩៣.៥០៥	២.៧២១.៤៣៤	១.៣៧០.៩៥៦	១៦.១៩៥.០៨៧	១៣.១៥១.០៧៥	៤.០៣៧.៤១៩	៣.២២៧.២៥៨
ផលប៉ះពាល់ពន្ធនៃខ្ទង់ដែលបានផ្ទៀងផ្ទាត់៖								
ចំណាយមិនអាចកាត់កងបាន	៣៩៦.៤១២	៣៣៥.៧៧៣	៩៨.៩៧៩	៨២.២៩៧	៦២៣.៤២៤	៥១៥.៩៨១	១៥៥.៤២៩	១២៦.៦២១
ផ្សេងៗ	(២.១១១.៧៨៧)	(៧៥០.០៩៤)	(៥២៧.២៨៨)	(១៨៣.៨៤៥)	(៣.៣០៨.៦៦៦)	៦២៧.៦៣៥	(៨២៤.៨៩៦)	១៥៤.០២១
ចំណាយពន្ធលើប្រាក់ចំណេញ	៩.១៨៣.៩៦៦	៥.១៧៩.១៨៤	២.២៩៣.១២៥	១.២៦៩.៤០៨	១៣.៥០៨.៨៥៥	១៤.២៩៤.៦៩១	៣.៣៦៧.៩៥២	៣.៥០៧.៩០០

អនុលោមតាមបទប្បញ្ញត្តិពន្ធកម្ពុជា ក្រុមហ៊ុនត្រូវបង់ពន្ធលើប្រាក់ចំណេញក្នុងអត្រាពន្ធ ២០%។

ការគណនាពន្ធលើប្រាក់ចំណេញ គឺអាស្រ័យលើការពិនិត្យ និងវាយតម្លៃពីអាជ្ញាធរពន្ធដារ។

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២៣. សាច់ប្រាក់ប្រើប្រាស់ក្នុងប្រតិបត្តិការ

	ដំណាច់ការិយបរិច្ឆេទ៦ខែដែលបានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
ចំណេញមុនដកពន្ធលើប្រាក់ចំណេញ	៨០.៩៧០.៤៣៧	៦៥.៧៥៥.៣៧៥	២០.១៨៧.០៩៦	១៦.១៣៦.២៨៨
និយ័តកម្មលើ៖				
រំលស់	៧.១៩៩.១៤៧	៧.៧១៣.១៩០	១.៧៩៤.៨៥១	១.៨៩២.៨០៧
ខាតពីឱនភាពនៃតម្លៃឥណទាន	១០៩.៥០៩.៦៧១	៨០.៦៣៧.០៦៩	២៧.៣០២.៣៣៦	១៩.៧៨៨.២៣៨
ចំណេញសុទ្ធពីការឈប់ទទួលស្គាល់				
ទ្រព្យសកម្មហិរញ្ញវត្ថុរ៉ាប់រងតាម				
រំលស់ថ្លៃដើម	៨.៦៨៧.២៤៩	៨.៧៣១.២៥៦	២.១៦៥.៨៥៦	២.១៤២.៦៤០
ចំណេញពីការលក់ទ្រព្យសកម្ម				
និងបរិក្ខារ	(៥៧.១៦៥)	(១៩១.១៦៩)	(១៤.២៥២)	(៤៦.៩១៣)
សំវិធានធនអត្ថប្រយោជន៍និយោជិត	៣.៨១៨.៧៨៣	៤.១៩៤.៤១៨	៩៥២.០៧៨	១.០២៩.៣០៥
ខាត(ចំណេញ)ពីការប្តូររូបិយប័ណ្ណ				
មិនទាន់ទទួលស្គាល់	៣.៨៣២.៩៦០	(៧៩.៣៧១.៧០៦)	៩៥៥.៦១២	(១៩.៤៧៧.៧១៩)
ចំណូលការប្រាក់សុទ្ធ				
(កំណត់សម្គាល់ ១៩)	(២៩១.១៣៤.៧៩៥)	(២៥៦.៥៨៨.៨៨១)	(៧២.៥៨៤.០៩២)	(៦២.៩៦៦.៥៩៧)
បម្រែបម្រួលដើមទុនរដ្ឋបាល៖				
ទុនបម្រុងលើកាតព្វកិច្ចប្រាក់បញ្ញើ	(៤០៣.៧៧១)	៣០.០៤៧.០៧៤	(១០០.៦៦៦)	៧.៣៧៣.៥១៥
ឥណទាន និងបុរេប្រទាន	២២.២៩៤.៣៣២	(៨១.៣៣១.៨៨៨)	៥.៥៤៨.២៩៨	(១៩.៩៥៨.៧៤៦)
ទ្រព្យសកម្មផ្សេងៗ	(២.៣៤៩.៨៤៧)	៧៤០.៥២៨	(៥៨៥.៨៥១)	១៨១.៧២៥
ប្រាក់បញ្ញើរបស់ធនាគារនិង				
គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	(២១.៥៧៥.១០២)	១២៧.៥៩៧.៨៦៧	(៥.៣៧៨.៩៨៣)	៣១.៣១២.៣៦០
ប្រាក់បញ្ញើរបស់អតិថិជន	៨៤.១៧៦.៤៨២	១០៤.៦៨១.៨៦២	២០.៩៨៦.៤០៨	២៥.៦៨៨.៨០០
បំណុលផ្សេងៗ	(៧.៤៨៨.១៨៤)	(២១.០២១.៣៤៣)	(១.៨៦៦.៩១២)	(៥.១៥៨.៦១២)
សាច់ប្រាក់ប្រើប្រាស់ក្នុងប្រតិបត្តិការ	(២.៥១៩.៨០១)	(៨.៨០៦.៣៤៨)	(៦២៨.២២១)	(២.០៦២.៩០៩)

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២៣. សាច់ប្រាក់ប្រើប្រាស់ក្នុងប្រតិបត្តិការ (ត)

សាច់ប្រាក់ និងសាច់ប្រាក់សមមូល សម្រាប់គោលបំណង នៃការរៀបចំរបាយការណ៍លំហូរទឹកប្រាក់សង្ខេបបណ្តោះអាសន្ន រួមមានដូចខាងក្រោម៖

	ដំណាច់ការិយបរិច្ឆេទ៦ខែដែលបានបញ្ចប់			
	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
សាច់ប្រាក់ក្នុងដៃ	៩៤.២៤០.៤៥៩	១០៩.៨៦១.២៨០	២៣.៥០១.៣៦១	២៦.៧៣០.២៣៨
សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា				
គណនីចរន្ត	១៧៥.៩៥៩.៩៧៨	១៧៤.៦៩៨.៨៣៣	៤៣.៨៨០.២៩៤	៤២.៥០៥.៧៩៩
គណនីទូទាត់	៤៣.៦១៥.៣០៩	២៤.៩០២.៣៦១	១០.៨៧៦.៦៣៦	៦.០៥៨.៩៦៩
សមតុល្យជាមួយធនាគារនានា				
គណនីចរន្ត	១៨៧.១៨៨.៨១០	១២៣.៨៧៥.៨២១	៤៦.៦៨០.៥០១	៣០.១៤០.១០២
គណនីសន្សំ	៨៩.៧៧៥.៣៨៧	១៣៧.៤៥៥.៧១២	២២.៣៨៧.៨៧៧	៣៣.៤៤៤.២១២
គណនីមានកាលកំណត់				
(កាលស្ថានដំបូងរហូតដល់៣ខែ)	២៨៤.៦៩៧.២៥១	២៥៧.៨៥៥.១៩០	៧០.៩៩៦.៨២១	៦២.៧៣៨.៤៨៩
	<u>៨៧៥.៨៧៧.១៩៥</u>	<u>៨២៨.៦៥៩.១៩៧</u>	<u>២១៨.៣៦៦.៨៩០</u>	<u>២០៩.៦១៧.៨០៩</u>

២៤. ប្រតិបត្តិការ និងសមតុល្យជាមួយសម្ព័ន្ធព្យាបាល

នៅក្នុងដំណើរការអាជីវកម្មធម្មតា ក្រុមហ៊ុនមានប្រតិបត្តិការមួយចំនួនជាមួយសម្ព័ន្ធព្យាបាល។ ទំហំប្រតិបត្តិការ សមតុល្យដែលនៅមិនទាន់ទូទាត់នាដំណាច់ការិយបរិច្ឆេទ ព្រមទាំងចំណាយនិងចំណូលពាក់ព័ន្ធ ក្នុងការិយបរិច្ឆេទនេះ មានដូចខាងក្រោម៖

(ក) សម្ព័ន្ធព្យាបាល និងទំនាក់ទំនង

សម្ព័ន្ធព្យាបាល និងទំនាក់ទំនងរបស់ពួកគេ ជាមួយក្រុមហ៊ុន មានដូចខាងក្រោម៖

ទំនាក់ទំនង	សម្ព័ន្ធព្យាបាល
ក្រុមហ៊ុនមេធំជាងគេ	ក្រុមហ៊ុន LOLC Holdings Plc.
ភាគទុនិក	ក្រុមហ៊ុន LOLC Asia Private Limited
	ក្រុមហ៊ុន TPC-ESOP Co., Ltd.
សម្ព័ន្ធព្យាបាល	អង្គភាពដែលស្ថិតនៅក្រោមក្រុមហ៊ុនមេតែមួយ
បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ	អភិបាលទាំងអស់របស់ក្រុមហ៊ុន ជាអ្នកដែលធ្វើការសម្រេចចិត្តសំខាន់ៗ ចំពោះគោលដៅជាយូរឆ្នាំសម្រាប់ក្រុមហ៊ុន និងបុគ្គលិកគណៈគ្រប់គ្រង (រួមទាំងសមាជិកគ្រួសារជិតស្និទ្ធរបស់ពួកគេ)។

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២៤. ប្រតិបត្តិការ និងសមតុល្យជាមួយសម្ព័ន្ធព្យាបាល (ត)

(ខ) ឥណទាន និងបុរេប្រទានផ្តល់ឲ្យបុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
ឥណទានផ្តល់ឲ្យបុគ្គលិក គណៈគ្រប់គ្រងសំខាន់ៗ	២.៨២៤.៣៧៦	២.៨៩៥.១០០	៦០៤.៥៨៣	៧១៩.២៨០

ឥណទាននិងបុរេប្រទានផ្តល់ឲ្យបុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ មានការធានា និងមានអត្រាការប្រាក់ពី ៦.៧៩% ទៅ ១៤.៤០% ក្នុងមួយឆ្នាំ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤: ៧.៦៦% ទៅ ១៤.៤០% ក្នុងមួយឆ្នាំ)។ សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុកនៃឥណទានផ្តល់ឲ្យសម្ព័ន្ធព្យាបាលត្រូវបានទទួលស្គាល់ក្នុងអំឡុងពេលការិយបរិច្ឆេទមានចំនួន ៤០.១៨៨ ពាន់រៀល (ឆ្នាំ២០២៤: ៤៧៣ ពាន់រៀល)។

(គ) សមតុល្យជាមួយសម្ព័ន្ធព្យាបាល

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
ទឹកប្រាក់ត្រូវសងក្រុមហ៊ុនសម្ព័ន្ធព្យាបាល	៣.១០៨.០៩០	២.២១០.៣៣៦	៧៧៥.០៨៥	៥៤៩.១៥២

ប្រាក់បញ្ញើរបស់សម្ព័ន្ធព្យាបាល

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
ភាគទុនិក	១០០.៥១០	១០០.៦៧០	២៥.០៦៥	២៥.០១១
ក្រុមប្រឹក្សាភិបាល	២.៣០៣.៨០១	២.២២៤.១៥៧	៥៧៤.៥១៤	៥៥២.៥៨៦
បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ	២១.១៨៤.៦៧៩	១៨.២៤២.១៦៩	៥.២៨២.៩៦២	៤.៥៣២.២១៦
ក្រុមហ៊ុនសម្ព័ន្ធព្យាបាល	២.២៥២.៧៤៤	១.១៦៨.៥០១	៥៦១.៧៨២	២៩០.៣១១
	២៥.៨៩១.៧៣៤	២១.៧៣៥.៤៩៧	៦.៤៨៤.៣២៣	៥.៤០០.១២៤
ការប្រាក់ត្រូវបង់	៧៨២.៨៦១	៧៥៦.៥៨២	១៩៥.២២៧	១៨៧.៩៧១

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២៤. ប្រតិបត្តិការ និងសមតុល្យសម្ព័ន្ធភាគី (ត)

(គ) សមតុល្យសម្ព័ន្ធភាគី (ត)

អត្រាការប្រាក់ប្រចាំឆ្នាំ ក្នុងអំឡុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
ភាគទុនិក	២.០០%-៧.០០%	៣.០០%-៧.០០%
ក្រុមប្រឹក្សាភិបាល	២.០០%-៧.០០%	៣.០០%-៧.៧៥%
បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ	២.០០%-៩.១៣%	០.០០%-៩.១៣%
ក្រុមហ៊ុនសម្ព័ន្ធភាគី	២.០០%	០.០០%-៣.០០%

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២៤. ប្រតិបត្តិការ និងសមតុល្យសម្ព័ន្ធភាព (ត)

(ឃ) ប្រតិបត្តិការជាមួយសម្ព័ន្ធភាព

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់				ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
(i) ចំណូលពីក្រុមហ៊ុនសម្ព័ន្ធភាព៖								
ចំណូលការជួល	-	៦.០៤៨	-	១.៤៨១	-	១៩.៧២៧	-	៤.៨៤១
ចំណូលកម្រៃសេវាគ្រប់គ្រង	៤៥.៥០៥	៥០.៩៨៤	១១.៣៦២	១២.៤៩៩	៩១.១៥០	១០១.៨៦៧	២២.៧២៥	២៤.៩៩៨
ចំណូលកម្រៃជើងសាធានារ៉ាប់រង	២.៥៦៧.១៨៤	២.០៦០.៨០២	៦៤០.៩៩៥	៥០៥.៣២៧	៥.០៧០.៤៧៤	៣.៦៨៥.២៣៨	១.២៦៤.១៤២	៩០៤.៣៥៣
	<u>២.៦១២.៦៨៩</u>	<u>២.១១៧.៨៣៤</u>	<u>៦៥២.៣៨៧</u>	<u>៥១៩.៣០៧</u>	<u>៥.១៦១.៦២៤</u>	<u>៣.៨០៦.៨៣២</u>	<u>១.២៨៦.៨៦៧</u>	<u>៩៣៤.១៩២</u>
(ii) ចំណាយក្រុមហ៊ុនសម្ព័ន្ធភាព៖								
កម្រៃអាជ្ញាបណ្ណ	១៧២.៣៧៩	១៥៦.២១២	៤៣.០៤១	៣៨.៣៧២	៣៣៧.០២៨	៣១២.៤២៥	៨៤.០២៦	៧៦.៧៤៤
កម្រៃសម្រាប់ការប្រើក្បា និងការគាំទ្រ								
ផ្នែកព័ត៌មានវិទ្យា	៣៩៩.៧៥១	១៩៥.០៥៤	៩៩.៨១៣	៤៧.៧៩៨	៨២៥.៤២៤	៤៧៦.៧០៦	២០៥.៧៩០	១១៦.៩៨៣
	<u>៥៧២.១៣០</u>	<u>៣៥១.២៦៦</u>	<u>១៤២.៨៥៤</u>	<u>៨៦.១៧០</u>	<u>១.១៦២.៤៥២</u>	<u>៧៨៩.១៣១</u>	<u>២៨៩.៨១៦</u>	<u>១៩៣.៧២៧</u>
(iii) ចំណូល/ចំណាយការប្រាក់៖								
ចំណូលការប្រាក់	៥៣.៩៦៣	៧៦.៤៧៨	១៣.៤៧៤	១៨.៧៤៧	១១១.៤០២	១៦១.០៦៦	២៧.៧៧៤	៣៩.៥២៥
ចំណាយការប្រាក់	៣០៧.៤០១	២៩៤.០២៤	៧៦.៧៥៤	៧២.០៨៨	៦២២.៤១២	៥៦៤.៣៤៨	១៥៥.១៧៦	១៣៨.៤៩០

ប្រតិបត្តិការជាមួយសម្ព័ន្ធភាពត្រូវបានធ្វើឡើងក្នុងលក្ខខណ្ឌពាណិជ្ជកម្មធម្មតា។

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២៤. ប្រតិបត្តិការ និងសមតុល្យសម្ព័ន្ធភាព (ត)

(ង) ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់				ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់			
	ថ្ងៃទី៣០ខែមិថុនា		ថ្ងៃទី៣០ខែមិថុនា		ថ្ងៃទី៣០ខែមិថុនា		ថ្ងៃទី៣០ខែមិថុនា	
	ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៥	ឆ្នាំ២០២៤
	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក
	(កំណត់សម្គាល់ ២(ខ))(កំណត់សម្គាល់ ២(ខ))				(កំណត់សម្គាល់ ២(ខ))(កំណត់សម្គាល់ ២(ខ))			
កម្រៃរបស់អភិបាល	១៧៨.៦៧៨	១៨៤.៩៣១	៤៤.៦១៤	៤៥.៣៣៧	៣៥៩.៦២៨	៣៧៣.២៤៨	៨៩.៦៦០	៩១.៥៩៥
ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ផ្សេងៗ								
របស់គណៈគ្រប់គ្រងសំខាន់ៗ	៣.១៦២.៩៧៥	៣.០៣៩.៦៧៨	៧៨៩.៧៥៧	៧៤៥.១៦៥	៦.៣៨៩.០៣៧	៦.២២៦.០៥៤	១.៥៩២.៨៧៩	១.៥២៧.៨៦៦
	<u>៣.៣៤១.៦៥៣</u>	<u>៣.២២៤.៦០៩</u>	<u>៨៣៤.៣៧១</u>	<u>៧៩០.៥០២</u>	<u>៦.៧៤៨.៦៦៥</u>	<u>៦.៥៩៩.៣០២</u>	<u>១.៦៨២.៥៣៩</u>	<u>១.៦១៩.៤៦១</u>

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២៥. ការវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុ

កំណត់សម្គាល់នេះផ្តល់នូវបច្ចុប្បន្នកម្មអំពីការវិនិច្ឆ័យ និងការប៉ាន់ស្មានដែលក្រុមហ៊ុនបានធ្វើ ក្នុងការកំណត់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុ ចាប់តាំងពីរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំដែលបានធ្វើសវនកម្មចុងក្រោយបំផុតមក។

(ក) ឋានានុក្រមនៃតម្លៃសមស្រប

ដើម្បីផ្តល់នូវសញ្ញាណអំពីភាពអាចទុកចិត្តបាន របស់ទិន្នន័យដែលបានប្រើប្រាស់ក្នុងការកំណត់តម្លៃសមស្របក្រុមហ៊ុនបានចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុរបស់ខ្លួនជាបីកម្រិត ដូចបានពណ៌នាក្នុងស្តង់ដាគណនេយ្យ។ ការពន្យល់អំពីកម្រិតនីមួយៗ មានបង្ហាញនៅក្នុងតារាងខាងក្រោម។

តារាងខាងក្រោមនេះបង្ហាញពីទ្រព្យសកម្មហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលត្រូវបានវាស់វែង និងត្រូវបានកត់ត្រាតាមតម្លៃសមស្រប នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ តាមមូលដ្ឋានដែលបានកើតឡើង៖

	កម្រិត ១ ពាន់រៀល	កម្រិត ២ ពាន់រៀល	កម្រិត ៣ ពាន់រៀល	សរុប ពាន់រៀល
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្រប ក្នុងចំណូលលម្អិតផ្សេងៗ (FVOCI)				
មូលបត្រភាគហ៊ុន	-	-	៦០.១៥០	៦០.១៥០
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	-	-	៦០.១៥០	៦០.១៥០
គិតជាដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	-	-	១៥.០០០	១៥.០០០
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្រប ក្នុងចំណូលលម្អិតផ្សេងៗ (FVOCI)				
មូលបត្រភាគហ៊ុន	-	-	៦០.៣៧៥	៦០.៣៧៥
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	-	-	៦០.៣៧៥	៦០.៣៧៥
គិតជាដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	-	-	១៥.០០០	១៥.០០០

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ ខែ និង ៦ ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២៥. ការវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ក) ឋានានុក្រមនៃតម្លៃសមស្រប (ត)

កម្រិត១៖ តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានជួញដូរនៅក្នុងទីផ្សារសកម្ម (ដូចជា ដេរីវេ ដែលបានជួញដូរជាសាធារណៈ និងមូលបត្រកម្មសិទ្ធិ) គឺអាស្រ័យទៅតាមតម្លៃដែលបានដាក់លក់លើ ទីផ្សារ នាដំណាច់ការិយបរិច្ឆេទរាយការណ៍។ តម្លៃដាក់លក់លើទីផ្សារដែលបានប្រើសម្រាប់ទ្រព្យសកម្ម ហិរញ្ញវត្ថុដែលក្រុមហ៊ុនបានកាន់កាប់ គឺជាតម្លៃទិញបច្ចុប្បន្ន។ ឧបករណ៍ហិរញ្ញវត្ថុទាំងនេះ ត្រូវបានបញ្ចូលទៅ ក្នុងកម្រិត១។

កម្រិត២៖ តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុដែលមិនត្រូវបានជួញដូរនៅក្នុងទីផ្សារសកម្ម (ឧទាហរណ៍ ដូចជា ដេរីវេ over-the-counter) ត្រូវបានកំណត់ដោយប្រើវិធីសាស្ត្រវាយតម្លៃ ដែលបង្កើនការប្រើប្រាស់ ទិន្នន័យលើទីផ្សារដែលអាចអង្កេតបាន និងបន្ថយការពឹងផ្អែកទៅលើការប៉ាន់ស្មានចំពោះអង្គភាពជាក់លាក់។ ប្រសិនបើ ទិន្នន័យជាក់លាក់ទាំងអស់ដែលតម្រូវសម្រាប់ឧបករណ៍មួយអាចអង្កេតបាន ឧបករណ៍នោះ ត្រូវបានបញ្ចូលទៅក្នុងកម្រិត២។

កម្រិត៣៖ ប្រសិនបើទិន្នន័យជាក់លាក់មួយ ឬច្រើន មិនពឹងផ្អែកទៅលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន ឧបករណ៍នោះត្រូវបានបញ្ចូលទៅក្នុងកម្រិត៣។ វាគឺជាករណីសម្រាប់មូលបត្រកម្មសិទ្ធិដែលមិនបានចុះបញ្ជី។

(ខ) ការវាស់វែងតម្លៃសមស្របដោយប្រើទិន្នន័យជាក់លាក់មិនអាចអង្កេតបាន (កម្រិត៣)

មូលបត្រកម្មសិទ្ធិដែលមិនបានចុះបញ្ជី គឺជាការវិនិយោគនៅក្នុងការិយាល័យឥណទាននៃកម្ពុជា ("CBC") ដែល ត្រូវវាស់វែងតាមតម្លៃសមស្របក្នុងចំណូលលម្អិតផ្សេងៗ ដោយសារតែមិនត្រូវបានកាន់កាប់ដើម្បីជួញដូរទេ ហើយក្រុមហ៊ុនបានសម្រេចជ្រើសរើសយកការកត់ត្រាលើកដំបូងរបស់វា ជាទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាម FVOCI ។ នេះគឺជាការវិនិយោគជាយុទ្ធសាស្ត្រ ហើយក្រុមហ៊ុនចាត់ទុកថាការធ្វើចំណាត់ថ្នាក់បែបនេះ គឺមាន ភាពសមស្រប។

FVOCI ត្រូវបានកំណត់ដោយផ្អែកទៅតាមតម្លៃបច្ចុប្បន្ន ហើយអត្រាអប្បបរមាដែលបានប្រើប្រាស់ ត្រូវបាន កែតម្រូវទៅតាមហានិភ័យឥណទានរបស់ភាគីដៃគូ ឬហានិភ័យឥណទានរបស់ក្រុមហ៊ុនផ្ទាល់។

មិនមានការកត់ត្រាចំណេញឬខាតនៅក្នុងចំណូលលម្អិតផ្សេងៗទេ ដោយសារតែតម្លៃសមស្រប ប្រហាក់ ប្រហែលនឹងតម្លៃយោង។

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២៥. ការវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុ (ត)

(គ) ឧបករណ៍ហិរញ្ញវត្ថុដែលមិនវាស់វែងតាមតម្លៃសមស្រប

គិតត្រឹមកាលបរិច្ឆេទតារាងតុល្យការ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។

ការប៉ាន់ស្មានតម្លៃសមស្របផ្អែកទៅតាមវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

(i) ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា និងធនាគារ

តម្លៃយោងនៃប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា និងធនាគារ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះភាគច្រើនគឺជាគណនីចរន្ត គណនីសន្សំ និងប្រាក់បញ្ញើរយៈពេលខ្លី។

(ii) ប្រាក់ការវិនិយោគលើមូលបត្រតាមរំលស់ថ្លៃដើម

ការវិនិយោគលើមូលបត្រតាមរំលស់ថ្លៃដើម រួមមានការវិនិយោគលើមូលបត្របំណុលរដ្ឋាភិបាល ត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម និងត្រូវបានទិញ ក្នុងគោលបំណងកាន់កាប់រហូតដល់កាលវេលានៃរបស់វា ដើម្បីទទួលបានការប្រាក់ ។

(iii) ការវិនិយោគទុនក្នុងក្រុមហ៊ុនសមាគម

ការវិនិយោគទុនក្នុងក្រុមហ៊ុនសមាគម ត្រូវបានគណនាលើតម្លៃដើមដកការខាតបង់លើឱនភាពនៃតម្លៃបង្គុរ។ ចំណូលភាគលាភពីការវិនិយោគទុនក្នុងក្រុមហ៊ុនសមាគម ត្រូវបានទទួលស្គាល់នៅពេលសិទ្ធក្នុងការទទួលបានរបស់ក្រុមហ៊ុនដែលជាការទូទាត់ដែលត្រូវបានប្រកាស។ ចំណូលភាគលាភនេះត្រូវបានទទួលស្គាល់នៅក្នុងចំណូលផ្សេងៗ។

(iv) ឥណទាន និងបុរេប្រទាន

ចំពោះឥណទានដែលមានអត្រាថេរ ដែលមានកាលកំណត់នៅសល់តិចជាង១ឆ្នាំ ជាទូទៅតម្លៃយោងរបស់វាគឺជាតម្លៃសមស្របប៉ាន់ស្មានរបស់វា។

ចំពោះឥណទានដែលមានអត្រាថេរ និងមានកាលកំណត់នៅសល់១ឆ្នាំ ឬលើសពី១ឆ្នាំ តម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយធ្វើអប្បបរមាលំហូរទឹកប្រាក់ប៉ាន់ស្មាននាពេលអនាគត និងប្រើអត្រាការប្រាក់របស់ឥណទាននាពេលបច្ចុប្បន្ន ដោយសារអត្រាការប្រាក់តាមទីផ្សាររបស់ឥណទានមានហានិភ័យឥណទាន និងកាលកំណត់ប្រហាក់ប្រហែលគ្នា ហើយត្រូវបានវាយតម្លៃថាមានភាពខុសគ្នាតិចតួច ជាមួយនឹងអត្រាការប្រាក់របស់ឥណទានតាមកិច្ចសន្យា។ ជាលទ្ធផល តម្លៃសមស្របនៃឥណទាន និង បុរេប្រទានអតិថិជនរយៈពេលវែងមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា នាកាលបរិច្ឆេទរាយការណ៍។

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ ខែ និង ៦ ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២៥. ការវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុ (ត)

(គ) ឧបករណ៍ហិរញ្ញវត្ថុដែលមិនវាស់វែងតាមតម្លៃសមស្រប (ត)

(v) ប្រាក់បញ្ញើរបស់ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជន

តម្លៃសមស្របនៃប្រាក់បញ្ញើរបស់ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជន ដែលមានកាលកំណត់តិចជាង១ឆ្នាំ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារឧបករណ៍ទាំងនេះមានរយៈពេលខ្លី។ តម្លៃសមស្របនៃប្រាក់បញ្ញើរបស់អតិថិជន ដែលមានកាលកំណត់១ឆ្នាំ ឬច្រើនជាង ត្រូវបានគេរំពឹងថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារក្រុមហ៊ុនបានផ្តល់អត្រាការប្រាក់ប្រហាក់ប្រហែលគ្នា ជាមួយនឹងឧបករណ៍ដែលមានកាលកំណត់ និងលក្ខខណ្ឌឥណទានស្រដៀងគ្នាដែរ។

(vi) ទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុផ្សេងៗ

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះមិនមានតម្លៃប្រែប្រួលជាសារវន្តទៅតាមអត្រាទីផ្សារទេ។

(vii) ប្រាក់កម្ចី និងអនុបំណុល

ប្រាក់កម្ចី និងអនុបំណុល មិនត្រូវបានដាក់លក់លើទីផ្សារសកម្មទេ ហើយតម្លៃសមស្របរបស់វា ប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។

២៦. យថាភាពលើពន្ធ

ក្រុមហ៊ុនវាយតម្លៃកាតព្វកិច្ចសារពើពន្ធរបស់ខ្លួន ដោយផ្អែកលើច្បាប់ និងបទប្បញ្ញត្តិសារពើពន្ធជាធរមាន នានាគិតត្រឹមកាលបរិច្ឆេទរបាយការណ៍។ ដោយសារតែលក្ខណៈវិវត្តន៍នៃបទប្បញ្ញត្តិសារពើពន្ធការកំណត់ពន្ធដាក់លាក់មួយចំនួន តម្រូវឲ្យប្រើប្រាស់នូវការវិនិច្ឆ័យ និងការបកស្រាយ។ អ្នកគ្រប់គ្រងបានអនុវត្តការវិនិច្ឆ័យ ក្នុងការកំណត់នូវស្ថានភាពសារពើពន្ធរបស់ក្រុមហ៊ុន និងបន្តតាមដានការវិវត្តន៍នានាលើបទប្បញ្ញត្តិដែលពាក់ព័ន្ធ។ ទោះបីជាក្រុមហ៊ុនខិតខំអនុវត្តតាមលក្ខខណ្ឌតម្រូវនៃច្បាប់ និងបទប្បញ្ញត្តិសារពើពន្ធនាពេលបច្ចុប្បន្នក្តី ការបកស្រាយអំពីបទប្បញ្ញត្តិសារពើពន្ធមួយចំនួនអាចមានភាពផ្សេងៗពីគ្នា។ និយ័តកម្មនានា(ប្រសិនបើមាន) ដែលជាលទ្ធផលនៃការត្រួតពិនិត្យអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិនឹងត្រូវដាក់បញ្ចូលទៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ទៅតាមករណ៍ជាក់ស្តែងនៅពេលដែលការត្រួតពិនិត្យត្រូវបានធ្វើឡើង និងបានបញ្ចប់សព្វគ្រប់ដោយអាជ្ញាធរពន្ធដារ។

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២៧. ព្រឹត្តិការណ៍ក្រោយការិយបរិច្ឆេទរបាយការណ៍

នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ក្រុមហ៊ុនបានលុបចោលទាំងស្រុងនូវសមតុល្យឥណទានរបស់កងទ័ពកម្ពុជា ក្នុងទឹកប្រាក់សរុបចំនួន ៣១៣.៧៩៨ ពាន់រៀល (ស្មើនឹង ៧៨.២៥៤ ដុល្លារអាមេរិក) ដែលជាការចូលរួម ចំណែកគាំទ្រដល់យោធិនកម្ពុជា ដែលបានធ្វើពលីកម្មដើម្បីការពារបូរណភាពទឹកដីក្នុងអំឡុងពេលជម្លោះ ប្រដាប់អាវុធរវាងកម្ពុជា-ថៃ។ គិតត្រឹមដំណាច់ការិយបរិច្ឆេទរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន ក្រុមហ៊ុនបានចូលរួមយ៉ាងសកម្ម ស្របទៅតាមយុទ្ធនាការរបស់រដ្ឋាភិបាលក្នុងការគាំទ្រដល់យោធិនកម្ពុជា និងបុគ្គលដែលកៀសខ្លួន ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃនេះ ដូចមានចែងក្នុងសេចក្តី ណែនាំរបស់ធនាគារជាតិនៃកម្ពុជា លេខ៨០១៧.០២៥.០១៩ ស.ក.ន.ណា ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាលបានអនុម័តការវិនិយោគបន្ថែមនៅក្នុងក្រុមហ៊ុន សិរិនឌីប ម៉ាយក្រូហ៊ីនសូនេ ម.ក ស្មើនឹង ៩៩៩.៩៩០ ដុល្លារអាមេរិក។ សូមមើល កំណត់សម្គាល់ 7 សម្រាប់ព័ត៌មាន លម្អិត។